



របាយការណ៍ប្រចាំឆ្នាំ ២០២៤



ទស្សនៈ

ជាក្រុមហ៊ុនមូលបត្រនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាមូលបត្រ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

បេសកកម្ម

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ផ្តល់ជូនអតិថិជន វិនិយោគិន និងសាធារណជន នូវជម្រើសវិនិយោគដ៏ល្អបំផុតលើមូលបត្រ និងមូលនិធិ ដើម្បីលើកស្ទួយជីវភាពរស់នៅ និងប្រភពចំណូលឱ្យប្រសើរឡើងដោយប្រកាន់ខ្ជាប់ជានិច្ចនូវ ក្រមសីលធម៌វិជ្ជាជីវៈសាជីវកម្ម បទប្បញ្ញត្តិ ច្បាប់ សង្គម បរិស្ថាន និងអភិបាលកិច្ចប្រកបដោយកម្រិតខ្ពស់បំផុត។

គតិពេចន៍

ក្រុមហ៊ុនមូលបត្រដែលលោកអ្នកជឿទុកចិត្ត។


របាយការណ៍នេះរៀបចំនិងចេញផ្សាយដោយ
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។ សម្រាប់
ព័ត៌មានបន្ថែម និង ចម្ងល់ផ្សេងៗ សូមទាក់ទង
មក៖



ភារិយាល័យ៖ ជាន់ទី៥ អគារអេស៊ីលីដា លេខ១១
មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ប្រអប់សំបុត្រលេខ៖ ១១៤៩
ទូរស័ព្ទ៖ (០)២៣ ៩៩៩ ៩៦៦/៩៩៩ ៩៧៧/៧២៣ ៣៨៨
អ៊ីម៉ែល៖ info@acledasecurities.com.kh
គេហទំព័រ៖ www.acledasecurities.com.kh


ទិន្នន័យហិរញ្ញវត្ថុសង្ខេប

	៣១/១២/២០២៤ បានធ្វើសវនកម្មរួច		៣១/១២/២០២៣ បានធ្វើសវនកម្មរួច	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ស្ថានភាពហិរញ្ញវត្ថុ				
ទ្រព្យសកម្មសរុប	២.៥៨៤.៧៦៣	១០.៤០៣.៦៧១	២.៧១៤.៩៦៨	១១.០៩០.៦៤៣
បំណុលសរុប	១៥២.៥១២	៦១៣.៨៦១	១៣៩.៣១៤	៥៦៩.១១២
មូលធនសរុប	២.៤៣២.២៥១	៩.៧៨៩.៨១០	២.៥៧៥.៦៥៤	១០.៥២១.៥៣១
លទ្ធផលហិរញ្ញវត្ថុ				
ចំណូលសរុប	៣៧៣.១១៩	១.៥១៨.៩៦៧	៥៤២.១២៦	២.២២៨.១៣៨
ចំណេញមុនបង់ពន្ធប្រាក់ចំណេញ	-១៣៩.៩១០	-៥៦៩.៥៧៥	៨៨.៩១៩	៣៦៥.៤៥៥
ចំណេញសុទ្ធក្រោយបង់ពន្ធ	-១៤៣.៣៩៩	-៥៨៣.៧៧៩	៣៣.៧៩៦	១៣៨.៨៩៩

លទ្ធផលសម្រេចបាន







ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង
 និងការប្រកាសតម្លៃសុទ្ធនៃទ្រព្យសកម្ម មូលនិធិមូលបត្រកម្ពុជាសិទ្ធិអាស៊ី ប៊ីអេស៊ីមស៊ី” រវាងក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក.
 និង ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៊ិន (ខេមបូឌា) ម.ក



ពិព័រណ៍ផ្សារហ៊ុនកម្ពុជា “My First Stock” ឆ្នាំ២០២៤



កម្មវិធីរៀនសូត្រនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា" តាមរយៈបទបង្ហាញដ៏លេចធ្លោអំពី
"មូលនិធិមូលបត្រកម្ពុជា អាស៊ី ប៊ីអេស៊ីមស៊ី (BAEF)" នៅធនាគារអេស៊ីលីដា គឺអិលស៊ី
នៅសាខាវិមានចតុមុខ



អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសាងសង់
“ព្រែកជីកហូរណនតេជោ”



សិក្ខាសាលាស្តីពី “ការវិនិយោគឆ្លាតវៃ” នៅសាកលវិទ្យាល័យ ហៀលប្រាយ
ខេត្តត្បូងឃ្មុំ



សិក្ខាសាលាស្តីពី “ការវិនិយោគឆ្លាតវៃ” នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

មាតិកា

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល	៩
របាយការណ៍អគ្គនាយក	១២
អង្គការលេខ	១៥
អភិបាលកិច្ចសាជីវកម្ម.....	១៥
ភាគហ៊ុននិក	១៥
ក្រុមប្រឹក្សាភិបាល	១៦
គណៈកម្មាធិការប្រតិបត្តិ	១៩
សវនកម្មខាងក្រៅ.....	២២
ក្រុមសីលធម៌	២៣
និរន្តរភាពបរិស្ថាន និងសង្គម	២៣

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល



លោកស្រី ម៉ារ អមរា

ប្រធានក្រុមប្រឹក្សាភិបាល

“តាងនាមឱ្យក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដែលជាក្រុមហ៊ុនមូលបត្រ និងក្រុមប្រឹក្សាភិបាល នាងខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមផ្តល់ជូននូវរបាយការណ៍ប្រចាំឆ្នាំ២០២៤ ដល់ភាគីពាក់ព័ន្ធទាំងអស់។”

សេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ចកម្ពុជា រក្សាបានកំណើនរឹងមាំ ខណៈពេលសេដ្ឋកិច្ចសកលលោកជួបប្រទះនឹងបញ្ហាប្រឈម ដោយត្រូវបានប៉ាន់ប្រមាណថាមានកំណើនក្នុងអត្រា ៦% ក្នុងឆ្នាំ២០២៤ កើនឡើងពី ៥% នៅឆ្នាំ២០២៣ យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កំណើននេះត្រូវបានជំរុញដោយតម្រូវការប្រើប្រាស់ក្នុងស្រុក ទីផ្សារការងារ ស្ថិរភាពអតិផរណា និងអត្រាប្តូរប្រាក់ ការងើបឡើងវិញយ៉ាងរឹងមាំក្នុងវិស័យសេវាកម្ម ដែលគាំទ្រដោយវិស័យទេសចរណ៍ លំហូរវិនិយោគថ្មី និងការនាំចេញសម្លៀកបំពាក់ និងផលិតផលមិនមែនកាត់ដេរ ព្រមទាំងការនាំចេញកសិផល។ ទោះជាយ៉ាងនេះក្តី វិស័យអចលនទ្រព្យ និងសំណង់ បន្តមានកំណើនទាបទោះបីមានការគាំទ្រជាចំបងដោយគម្រោងសំណង់សាធារណៈក៏ដោយ។

វិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយសារមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយលើកទឹកចិត្តពន្ធដារសម្រាប់ក្រុមហ៊ុនចុះបញ្ជី ទាំងក្រុមហ៊ុន/សហគ្រាសបោះផ្សាយមូលបត្រកម្មសិទ្ធិ និង/ឬ មូលបត្របំណុលលើកដំបូងជាសាធារណៈ ដោយបន្ថយពន្ធលើប្រាក់ចំណូល ៥០ ភាគរយ ក្នុងរយៈពេល ៣ឆ្នាំ (២០២២-២០២៤) ឬអាចទទួលបានការលើកទឹកចិត្តពន្ធដារតាមរយៈការអនុគ្រោះបំណុលពន្ធសម្រាប់ក្រុមហ៊ុន/សហគ្រាសដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចុះបញ្ជីនៅលើទីផ្សារគោល ឬទីផ្សារកំណើន។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាសាធារណៈ ដើម្បីទទួលបានហិរញ្ញប្បទានក្នុងគោលដៅនៃការអភិវឌ្ឍបែតង និងប្រកបដោយចីរភាព ឬការអភិវឌ្ឍក្នុងវិស័យអាទិភាពណាមួយ នឹងទទួលបានការលើកទឹកចិត្តពន្ធដារពិសេសបន្ថែម។ គិតត្រឹមឆ្នាំ២០២៤នេះ មានក្រុមហ៊ុនបោះផ្សាយសរុបចំនួន ២៣ ក្រុមហ៊ុន ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រ ដែលក្នុងនោះមាន ១១ ក្រុមហ៊ុន បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង ១២ ក្រុមហ៊ុនផ្សេងទៀត បានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលនៅក្នុងផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុនបោះផ្សាយមូលបត្រ ត្រូវបានរំពឹងថានឹងនៅតែបន្តកើនឡើងផងដែរនៅក្នុងឆ្នាំ២០២៥។

ទស្សនៈវិស័យឆ្នាំ២០២៥

កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ ស្ថិតក្នុងអត្រាជាមធ្យម ៦,៥% ក្នុងរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ ក្នុងនោះឆ្នាំ២០២៥ ព្យាករណ៍មានកំណើន ៦,៣% ក្រោមការរំពឹងទុកនៃនិន្នាការល្អនៃតម្រូវការសកល និងកំណើនទំនុកចិត្តវិនិយោគិនបរទេស ស្របពេល ដែលលក្ខខណ្ឌហិរញ្ញវត្ថុសកលអាចប្រសើរឡើងយោងតាមរបាយការណ៍ស្តីពីក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ នឹងមានកំណើនមធ្យមប្រមាណ ៤,៩% សម្រាប់រយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧ ក្នុងនោះ ឆ្នាំ២០២៥ ព្យាករណ៍មានកំណើន ៤,៦% គាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈ អនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិជំងឺកូវីដ១៩)។ អនុវិស័យកាត់ដេរត្រូវបានរំពឹងថា នៅបន្តរក្សាបាន កំណើនប្រហាក់ប្រហែលមុនវិបត្តិកូវីដ១៩ ដោយសារភាពប្រសើរនៃតម្រូវការសកល គួបផ្សំនឹងការពង្រឹងការអនុវត្ត «យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ដែលនឹងលើកកម្ពស់បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែង ជាមួយនឹងការបង្កើនផលិតភាពពលកម្ម។ ជាមួយគ្នានេះ, អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានព្យាករណ៍ នឹងបន្តរក្សាបាន កំណើនរឹងមាំ ដោយសារការរំពឹងពីការបន្តកើននៃតម្រូវការខាងក្រៅ ដែលនឹងបន្តជំរុញការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ស្របពេលដែលឧស្សាហកម្មបម្រើឱ្យទីផ្សារក្នុងស្រុក ត្រូវបានរំពឹងថានឹងបន្តកើនក្រោមការដាក់ចេញនូវវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល សំដៅជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។ ស្របគ្នានេះ អនុវិស័យផលិតកម្មម្ហូបអាហារ និងភេសជ្ជៈក៏ត្រូវបានព្យាករ ថានឹងបន្តកំណើនល្អ។

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានបន្តអនុវត្តគោលដៅចម្បង ដែលបានចែងនៅក្នុងយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ របស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនមូលបត្រឈានមុខគេជាមួយនឹងការប្រកួតប្រជែងក្នុងទីផ្សារ។ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក នៅតែបន្ត ពង្រឹងគំរូអាជីវកម្មរបស់ខ្លួន និងសម្រួលដល់ការផ្តល់សេវាកម្មជួញដូរមូលបត្រដល់អតិថិជន នៅលើផ្សារមូលបត្រកម្ពុជា ដើម្បីស្វែងរកប្រាក់ ចំណូលប្រកបដោយនិរន្តរភាពយូរអង្វែង និងផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។

ប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២៤នេះ មានការថយចុះ ចំនួន ១៦៩.០០៧ ដុល្លារអាមេរិក ត្រូវនឹង ៣១,១៧% ធៀបនឹងប្រាក់ ចំណូលក្នុងឆ្នាំ២០២៣ ធ្វើឱ្យក្រុមហ៊ុនខាតជាទឹកប្រាក់ ១៤៣.៣៩៩ ដុល្លារអាមេរិក។ ជាលទ្ធផល អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម មធ្យម បានថយចុះពី ១,២៣% ក្នុងឆ្នាំ២០២៣ មក (៥,៤៣%) ក្នុងឆ្នាំ២០២៤ និងអនុបាតចំណេញធៀបនឹងមូលធនមធ្យម បានថយចុះពី ១,៣១% ក្នុងឆ្នាំ ២០២៣ មក (៥,៧៥%) ក្នុងឆ្នាំ២០២៤ ខណៈដែលអនុបាតប្រសិទ្ធភាពប្រតិបត្តិការ បានកើនឡើងពី ៤៥,៣២% ក្នុងឆ្នាំ ២០២៣ ទៅ ១៤៤,៥៥% ក្នុងឆ្នាំ២០២៤។

ក្នុងឆ្នាំនេះ និងឆ្នាំក្រោយតទៅមុខទៀត ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក នឹងនៅតែបន្តបង្កើនសេវាជួញដូរមូលបត្រ និងសេវាហិរញ្ញ វត្ថុមិនមែនធនាគារដទៃទៀតដ៏ល្អប្រសើរ និងមានភាពងាយស្រួលដល់អតិថិជន។

ការទទួលស្គាល់

ក្នុងនាមក្រុមប្រឹក្សាភិបាល នាងខ្ញុំសូមថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ភាគហ៊ុនិក អភិបាល គណៈគ្រប់គ្រង អតិថិជន និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរពាក់ព័ន្ធដែល តែងតែផ្តល់ការគាំទ្រចំពោះក្រុមហ៊ុនដើម្បីសម្រេចបានជោគជ័យតាមគោលដៅ និងស្របតាមផែនការ។

យើងខ្ញុំសូមធានាចំពោះអតិថិជន ភាគហ៊ុនិក និងភាគីពាក់ព័ន្ធទាំងអស់ថា នៅឆ្នាំ២០២៥នេះ យើងខ្ញុំនឹងបន្តយកចិត្តទុកដាក់ និង បន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ វិភាគច្រើន និងមាននិរន្តរភាព ព្រមទាំងផ្តល់នូវ គោលដៅយុទ្ធសាស្ត្រ ក្នុងការបង្កើនតម្លៃនាពេលអនាគត ក៏ដូចជាពង្រឹងជំហររបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ជាក្រុមហ៊ុនមូលបត្រ ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។



លោកស្រី អ័រ អមរា

ប្រធានក្រុមប្រឹក្សាភិបាល

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥



កម្មវិធីរៀនសូត្រនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា" តាមរយៈបទបង្ហាញដ៏លេចធ្លោអំពី

"មូលនិធិមូលបត្រកម្មសិទ្ធិ អាស៊ី ប៊ីអេស៊ីអេស៊ី (BAEF)" នៅធនាគារអេស៊ីលីដា ភីអិលស៊ី

សាខាចំការដូង

របាយការណ៍អគ្គនាយក



បណ្ឌិត ស៊ី វិសុទ្ធ
អគ្គនាយក

“ការរក្សាចំណាត់ថ្នាក់ឈានមុខក្នុងទីផ្សារនៅតែជាគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្នុងឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។”

សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤

ស្ថានភាពប្រកួតប្រជែង

ការវិនិយោគក្នុងវិស័យមូលបត្រ និងសេវាវិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញនូវសេដ្ឋកិច្ចរបស់ប្រទេស និងជាជម្រើសដ៏ល្អមួយសម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជនគ្រប់វិស័យ ក្នុងការធ្វើពិពិធកម្មផលប៉ុន្តែវិនិយោគរបស់ខ្លួន។ ដោយហេតុដូច្នេះ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានពង្រឹងនូវគុណភាពសេវាកម្ម របស់ខ្លួន ដោយធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយបម្រើអតិថិជនតាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីបំពេញបន្ថែម និងឆ្លើយតបទៅនឹងការវិវឌ្ឍនាការនៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងអភិវឌ្ឍន៍ឱ្យមានជំហរដ៏រឹងមាំ និងនាំមុខក្នុងទីផ្សារមូលបត្រ។

ចំណុចសំខាន់ៗនៃប្រតិបត្តិការក្នុងឆ្នាំ២០២៤

- ❖ ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ចែកចាយលក់ទិញត្រឡប់មកវិញ ឬទូទាត់សង” ជាមួយក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចមិន (ខេមបូឌា) ម.ក។
- ❖ ក្រុមហ៊ុនបានទទួលពានរង្វាន់ជាក្រុមហ៊ុនមូលបត្រឆ្នើមប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ក្នុងឆ្នាំ២០២៤ ក្នុងកម្មវិធីដែលផ្ដួចផ្ដើមឡើងដោយ ធមក។
- ❖ ក្រុមហ៊ុនខាតសុទ្ធចំនួន ១៤៣.៣៩៩ ដុល្លារអាមេរិក និងបម្រែបម្រួលថយចុះគិតជាភាគរយស្មើនឹង ៥២៤.៣១% ធៀបនឹងឆ្នាំ២០២៣។
- ❖ ចំណូលពីសេវាឈ្នួញជើងសាមូលបត្រថយចុះចំនួន ៤០,០៥% ស្មើនឹង ១០២.៦៦៤ ដុល្លារអាមេរិក។
- ❖ ចំណូលពីសេវាចែកចាយលក់មូលនិធិមានចំនួន ២១៩.៩៧ ដុល្លារអាមេរិក។
- ❖ មូលនិធិម្ចាស់ហ៊ុនថយចុះ ៥,៥៧% ពី ២.៥៧៥.៦៥០ ដុល្លារអាមេរិក មក ២.៤៣២.២៥១ ដុល្លារអាមេរិក។
- ❖ ក្រុមហ៊ុនកាន់កាប់ចំណែកទីផ្សារ ៦០,៩៥% លើចំនួនគណនីជួញដូរ ៨១,៦៥% លើបរិមាណជួញដូរ និង ៨៦,៧៥% លើតម្លៃជួញដូរ។
- ❖ ក្រុមហ៊ុន បន្តធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលចំនួន ៦ ក្រុមហ៊ុនដែលមានបណ្ណបំណុលសរុបស្មើនឹងចំនួន ២.៨០០.៤៣៦ សញ្ញាបណ្ណកំពុងចរាចរនៅលើទីផ្សារ។
- ❖ ក្រុមហ៊ុនបានផ្តល់វគ្គបណ្តុះបណ្តាល និងផ្តល់ចំណេះដឹងទាក់ទងនឹងវិស័យមូលបត្រ និងការវិនិយោគក្នុង ធមក ដល់វិនិយោគិន និងសាធារណជន ទូទៅចំនួន ៤៣ វគ្គដែលមានអ្នកចូលរួមសរុប ៥.២២៥ នាក់ ហើយក្នុងនោះមានអ្នកបើកគណនីថ្មីសរុប ២.០៤០ នាក់។

សេវាឈ្នួញជើងសាមូលបត្រ

ចំនួនគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក មាន ៣៥.៥៩០ គណនី បានកើនឡើង ១៤,០៩% ស្មើនឹង ៥.៤៥៣ គណនី បើប្រៀបធៀបនឹងចំនួនគណនីជួញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជាស្មើនឹង ៦០,៩៥%។ បើប្រៀបធៀបកាលពីឆ្នាំ២០២៣ ចំនួនគណនី ជួញដូរនៅក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក មានត្រឹមតែ ៣០.១៣៧ គណនី ប៉ុណ្ណោះ។ ចំនួនវិនិយោគិនសកម្មដែលមានសមតុល្យភាគហ៊ុន និងសាច់ប្រាក់នៅក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានថយចុះ ០,៣៥%។

នៅក្នុងឆ្នាំ២០២៤ បរិមាណជួញដូរមូលបត្ររបស់វិនិយោគិននៅក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានថយរហូតដល់ ១៩,៥៨% ស្មើនឹង ៩.៧៣៨.៤១៥ ភាគហ៊ុន និងតម្លៃជួញដូរមូលបត្រ បានថយដូចគ្នារហូតដល់ ៣៧,៦៣% ស្មើនឹង ៣៣.៤៣៩.២១៨ ដុល្លារអាមេរិក។

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានសហប្រតិបត្តិការជាមួយ ន.ម.ក. ផមក វិទ្យាស្ថានអប់រំ និងសាកលវិទ្យាល័យនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា រៀបចំការបណ្តុះបណ្តាល និងហ្វឹកហ្វឺន ជូនដល់សិស្ស-និស្សិត និងវិនិយោគិន ដើម្បីបញ្ញាបការយល់ដឹង និងផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ និងអត្ថប្រយោជន៍នៃការវិនិយោគក្នុងវិស័យនេះ ឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ។

សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល


សេវាកម្មភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ចាប់ផ្តើមសេវាកម្មរបស់ខ្លួននៅពាក់កណ្តាលឆ្នាំ២០១៨។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក កំពុងធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល សម្រាប់ក្រុមហ៊ុនបោះផ្សាយចំនួន ៦ ក្រុមហ៊ុន និងតំណាងឱ្យម្ចាស់មូលបត្របំណុលសរុបចំនួន ២៥ ជារូបវន្តបុគ្គល និងជាស្ថាប័ន ស្មើនឹង ២.៨០០.៤៣៦ ប័ណ្ណបំណុល ដែលចរាចរនៅក្នុងទីផ្សារ។ បន្ថែមពីនេះ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បន្តពង្រឹងនូវការអនុវត្តនាទីជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដើម្បីផ្តល់សេវាដ៏ល្អឥតខ្ចោះជូនដល់ក្រុមហ៊ុនបោះផ្សាយ ក៏ដូចជាម្ចាស់មូលបត្របំណុល។

សេវាភ្នាក់ងារចែកចាយលក់មូលបត្រ

សេវាភ្នាក់ងារចែកចាយលក់មូលបត្រ ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៩ ហើយបានធ្វើជាភ្នាក់ងារចែកចាយលក់មូលបត្រឱ្យក្រុមហ៊ុនធានាទិញមូលបត្រដែលបានចែកចាយលក់មូលបត្រកម្មសិទ្ធិបានចំនួន ៩.៩៩៤.៣៩៩ ភាគហ៊ុន ដល់វិនិយោគិនចំនួន ៥.០៨៣ នាក់ និងបានចែកចាយលក់មូលបត្របំណុលបានចំនួន ១៦.៥៧៤ សញ្ញាបណ្ណ ដល់វិនិយោគិនចំនួន ២៦ នាក់។

សេវាចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង

សេវាចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៤ មានគណនីវិនិយោគលើមូលនិធិចំនួន ៤៦ គណនី ហើយបានចែកចាយលក់ឯកតា មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេស៊ីលីដា នៃអាជីវកម្មគម្រោងនិយោគរួម របស់ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ចំនួន ៦៤.៣០ ឯកតា និងទិញត្រឡប់មកវិញ ចំនួន ១.៧២ ឯកតា។



យុទ្ធសាស្ត្រអាទិភាពសម្រាប់ឆ្នាំ២០២៥

- ❖ បង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនអតិថិជន ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងសម្បូរបែប
- ❖ បន្តអភិវឌ្ឍសេវាកម្មបែបអេឡិចត្រូនិក ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជន
- ❖ បង្កើនទំនាក់ទំនងល្អជាមួយនិងក្រុមហ៊ុនបោះផ្សាយ ក្រុមហ៊ុនធានាទិញ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងវិនិយោគិន ដើម្បីអភិវឌ្ឍនិងពង្រីកសេវាកម្មរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា
- ❖ បង្កើតផលិតផលចម្រុះ និងសំបូរបែបសម្រាប់ជាជម្រើសនៃការវិនិយោគរបស់វិនិយោគិន
- ❖ បង្កើនប្រភពចំណូលចម្រុះ ទាំងទីផ្សារដំបូង និងទីផ្សារបន្ទាប់
- ❖ បង្កើនវគ្គហ្វឹកហ្វឺនជូនដល់សាធារណជន ដើម្បីបញ្ញាបការយល់ដឹង និងបង្កើនចំណេះដឹងពាក់ព័ន្ធអំពីទីផ្សារ ក្នុងគោលបំណងជំរុញការជួញដូរក្នុងទីផ្សារមូលបត្រកម្ពុជាឱ្យកាន់តែសកម្មឡើង។

បញ្ហាចម្បងនៅក្នុងឆ្នាំ២០២៤

ស្ថានភាពមិនប្រកដប្រជានៃសេដ្ឋកិច្ចសកលដែលទទួលរងពីវិបត្តិកូវីដ-១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការប្រកួតប្រជែងឥទ្ធិពលនយោបាយភូមិសាស្ត្រ និងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ព្រមទាំងការបង្កើនអត្រាការប្រាក់ជាសកល បានជះឥទ្ធិពលអវិជ្ជមានលើស្ទើរគ្រប់វិស័យ ដែលជាកត្តាមួយអាចនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា អាចប្រឈមនឹងហានិភ័យ។

ជាក់ស្តែងនៅក្នុងវិស័យមូលបត្រ និងមូលនិធិវិញ យើងឃើញថាមានផលប៉ះពាល់ទៅលើសន្ទុះនៃក្រុមហ៊ុនបោះផ្សាយថ្មី និងការចូលរួមវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក អាចនាំមកនូវផលប៉ះពាល់លើទំហំប្រតិបត្តិការជួញដូរ និងការវិនិយោគនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។ ដោយឡែក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក៏នឹងអាចទទួលរងនូវបញ្ហាប្រឈមលើចំណូលរបស់ខ្លួនដែលបណ្តាលមកពីកត្តាទាំងនេះផងដែរ។



បណ្ឌិត ព្រំ វិសុទ្ធ


អគ្គនាយក

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥

អង្គការលេខ



អភិបាលកិច្ចសាជីវកម្ម

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ទទួលស្គាល់នូវសារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម ដើម្បីគាំទ្រការរីកចម្រើនប្រកបដោយនិរន្តរភាព បង្កើនប្រសិទ្ធភាពការងារ តម្លៃ និងជំនឿទុកចិត្តដល់ភាគហ៊ុនិក អតិថិជន បុគ្គលិក ព្រមទាំងសាធារណជនទូទៅ។ ក្រុមប្រឹក្សាភិបាលគាំទ្រ និងលើកទឹកចិត្តឱ្យអនុវត្តគោលនយោបាយអភិបាលកិច្ចសាជីវកម្ម រួមទាំងក្រមសីលធម៌។

ភាគហ៊ុនិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាភាគហ៊ុនិករបស់ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដែលកាន់កាប់ភាគហ៊ុន ១០០%។ ភាគហ៊ុនិកមានសិទ្ធិអនុម័តលើយុទ្ធសាស្ត្រនានា ប៉ុន្តែភាគហ៊ុនិកពុំមានសិទ្ធិអំណាចគ្រប់គ្រងផ្ទាល់លើការងារទាំងអស់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគហ៊ុនិកបានផ្ទេរការទទួលបន្ទុកទាំងនេះទៅឱ្យក្រុមប្រឹក្សាភិបាលតាមរយៈលក្ខន្តិកៈរបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាល

សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងដោយភាគហ៊ុនិកសម្រាប់អាណត្តិ ពាឆ្នាំ ដើម្បីធ្វើសកម្មភាពតំណាងឱ្យពួកគេផ្ទាល់។ តាមលក្ខន្តិកៈបានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាលត្រូវមានចំនួនយ៉ាងតិច ៣រូប ដែល៖

- ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើការកំណត់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងគ្រប់គ្រងរាល់ប្រតិបត្តិការអាជីវកម្ម។ សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវធ្វើកិច្ចការ ដើម្បីប្រយោជន៍ខ្ពស់បំផុត សម្រាប់ក្រុមហ៊ុន។
- អំណាចរបស់ក្រុមប្រឹក្សាភិបាលត្រូវអនុវត្តរួមគ្នា ហើយគ្មានសមាជិក-សមាជិកណាម្នាក់មានអំណាចក្នុងការផ្តល់ការណែនាំ ឬបង្គាប់បញ្ជាតែឯកឯងលើថ្នាក់ដឹកនាំ ឬបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុន ឬចុះហត្ថលេខាលើកិច្ចសន្យា ឬដឹកនាំគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុនបានឡើយ លើកលែងតែមានការផ្ទេរអំណាចជាក់លាក់ឱ្យអនុវត្តតាមរយៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។
- សមាជិក-សមាជិកាម្នាក់ៗ អាចពិនិត្យដោយគ្មានកំណត់ ចំពោះឯកសារ និងកំណត់ត្រាផ្សេងៗរបស់ក្រុមហ៊ុន គ្រប់ពេលម៉ោងធ្វើការ។

ក្រុមប្រឹក្សាភិបាលមានអភិបាលសរុបចំនួន ៣រូប ដែលក្នុងនោះមាន ២រូប ជាអភិបាលមិនប្រតិបត្តិ និង ១រូបទៀត ជាអភិបាលប្រតិបត្តិ។ ក្នុងឆ្នាំ២០២៤ មិនមានការផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាលទេ។

ក្រុមប្រឹក្សាភិបាល ធ្វើការជ្រើសតាំងនូវសមាជិកម្នាក់ ឱ្យធ្វើជាប្រធានក្រុមប្រឹក្សាភិបាល តាមរយៈការបោះឆ្នោត ដោយយកតាមសំឡេងភាគច្រើន ហើយបុគ្គលនោះជាអ្នកដឹកនាំនូវរាល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល។

ដោយយោងលើលក្ខន្តិកៈ ក្រុមប្រឹក្សាភិបាលត្រូវជួបប្រជុំយ៉ាងហោចណាស់រៀងរាល់ ៣ខែម្តង ដោយពិនិត្យមើលលើការអនុវត្តរបស់គណៈគ្រប់គ្រង និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើប្រតិបត្តិការរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក។ ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើអភិបាលកិច្ចសាធារណៈ និងជំរុញអភិវឌ្ឍន៍ជោគជ័យរបស់ក្រុមហ៊ុន តាមរយៈការដឹកនាំរាល់ប្រតិបត្តិការការងារ និងអាជីវកម្ម។ ក្រុមប្រឹក្សាភិបាលជាអ្នកតែងតាំង និងជ្រើសរើសអគ្គនាយក។ ក្រុមប្រឹក្សាភិបាលក៏ធានាផងដែរថា ធនធានមនុស្សដែលចាំបាច់មានគ្រប់គ្រាន់ ក្នុងការបង្កើតយុទ្ធសាស្ត្រ និងគោលដៅហិរញ្ញវត្ថុជាមួយថ្នាក់គ្រប់គ្រង ដើម្បីដាក់ឱ្យថ្នាក់គ្រប់គ្រងអនុវត្ត ព្រមទាំងត្រួតពិនិត្យ លើការអនុវត្តរបស់ថ្នាក់គ្រប់គ្រងដោយផ្ទាល់។

(ពីឆ្វេងទៅស្តាំ) បណ្ឌិត ព្រំ វិសុទ្ធ លោកស្រី ម៉ារ អមរា បណ្ឌិត ឡឹង សុភាព





លោកស្រី ម៉ារ អមរា

ប្រធានក្រុមប្រឹក្សាភិបាល

ជនជាតិខ្មែរ កើតក្នុងខែកញ្ញា ឆ្នាំ១៩៦៧ និងបានបម្រើការនៅអេស៊ីលីដាចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៣ ។ ក្នុងមុខតំណែងជាគណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ លោកស្រីក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្ម ប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម។ លោកស្រីជាប្រធាន គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម និងជាសមាជិកគណៈកម្មការវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំរបស់ការិយាល័យកណ្តាល និងគ្រប់សាខា។ លោកស្រីក៏ជាអ្នកដឹកនាំការងារ Basel Team ផងដែរ។

លោកស្រីគ្រប់គ្រងលើនាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានរៀបចំ និងត្រួតពិនិត្យផែនការថវិកា នាយកដ្ឋានវិនិយោគសាធារណៈ និង ការិយាល័យគណនេយ្យគ្រប់គ្រង។ លោកស្រីទទួលខុសត្រូវផ្ទាល់ចំពោះប្រធាននាយកប្រតិបត្តិ។

ទំនួលខុសត្រូវផ្សេងទៀតរបស់លោកស្រីក្រៅពីតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក លោកស្រីក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអេស៊ីលីដា ហ្វាយណាន់ស៊ីវិល ត្រាស់ និងជាសមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

លោកស្រីបានបញ្ចប់ដោយជោគជ័យវគ្គសិក្សាស្តីពី វគ្គសិក្សាភាពជាអ្នកដឹកនាំស្ថាប័ន ពីសាលាធុរកិច្ចហាវដសហរដ្ឋអាមេរិក ក្នុងខែសីហា ឆ្នាំ២០២២ បានបញ្ចប់វគ្គសិក្សាភារកិច្ចប្រតិបត្តិសញ្ញាបណ្ណបេតុង និងនិរន្តរភាពហិរញ្ញវត្ថុ ពីទីក្រុងស្តុកហូម ប្រទេសស៊ុយអែដ ក្នុងខែតុលា ឆ្នាំ២០២២ ទទួលបានសញ្ញាបត្រអភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ក្នុងឆ្នាំ២០១៨ ហើយបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្មជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៦ និងបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ជំនាញគ្រប់គ្រង ក្នុងឆ្នាំ២០០៣ ។ ក្រៅពីនោះនៅមានវគ្គសិក្សាជាច្រើន ដូចជា គណនេយ្យគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុ និងសវនកម្ម ជាដើម នៅសាកលវិទ្យាល័យ Regent ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ នៅក្នុងរាជធានីភ្នំពេញ ។



បណ្ឌិត ព្រំ វិសុទ្ធ

អភិបាល

ជនជាតិខ្មែរ កើតនៅខែមករា ឆ្នាំ១៩៧៥។ លោកបានចូលបម្រើការនៅធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ ប្រធានផ្នែកត្រួតពិនិត្យឥណទាន នាយកសាខា ប្រធានក្រុមកិច្ចការច្បាប់និង លេខាធិការក្រុមហ៊ុន នាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិនិងជា គណៈប្រធាននាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន។

លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.កក្នុងឆ្នាំ២០១០ និងជាអគ្គ នាយក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។

បណ្ឌិត ព្រំ វិសុទ្ធ បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ក្នុង ឆ្នាំ២០២១ ។ លោកបានបញ្ចប់វគ្គសិក្សាស្តីពីអភិបាលក្រុមហ៊ុនពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) និង បានបញ្ចប់វគ្គសិក្សាស្តីពីលេខាធិការក្រុមហ៊ុនពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងឆ្នាំ២០១៧។ លោកទទួលបានអនុបណ្ឌិត គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៦។



បណ្ឌិត ឡឹង សុភាព

អភិបាល

ជនជាតិខ្មែរ កើតក្នុងខែមីនា ឆ្នាំ១៩៦៧។ លោកបានចូលបម្រើការងារជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៧ ជាគណនេយ្យករ។ ចាប់ពីពេលនោះមកលោកបានកាន់តំណែង និងតួនាទីផ្សេងៗជាច្រើននៅក្នុងធនាគារ។ បច្ចុប្បន្ន ក្នុងតួនាទី ជា គណៈប្រធាននាយកប្រតិបត្តិហានិភ័យ លោកទទួលខុសត្រូវគ្រប់គ្រងហានិភ័យឥណទាន និងហានិភ័យផ្សេងៗទៀតរបស់ធនាគារទាំងមូល។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧។

បណ្ឌិត ឡឹង សុភាព បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Preston រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១២។

គណៈកម្មាធិការប្រតិបត្តិ

អគ្គនាយកត្រូវបានតែងតាំងឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីទទួលខុសត្រូវ និងមានសិទ្ធិពេញលេញ ក្នុងការចាត់ចែងការងារប្រចាំថ្ងៃរបស់ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក នៅក្នុងរង្វង់គោលការណ៍ និងយុទ្ធសាស្ត្រ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

អគ្គនាយកជាអ្នកតែងតាំង និងដឹកនាំគណៈកម្មាធិការប្រតិបត្តិដែលមាន សមាសភាពនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលលោកយល់ឃើញថាសមស្រប។ អគ្គនាយកជាអ្នកកំណត់ពេលវេលាប្រជុំ និងកិច្ចដំណើរការនៃគណៈកម្មាធិការប្រតិបត្តិក្រោមការដឹកនាំផ្ទាល់ប្រកបដោយភាពមធុ័តទៅលើ៖

- ❖ យុទ្ធសាស្ត្រផ្ទាល់៖ អភិវឌ្ឍគោលការណ៍ កំណត់គោលដៅ យុទ្ធសាស្ត្រ និងទិសដៅ សម្រាប់ដាក់ជូនក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត។
- ❖ ការអនុវត្ត៖ ប្រមូលផ្តុំនូវរាល់ធនធាន ដើម្បីអនុវត្តទៅតាមយុទ្ធសាស្ត្រដែលបានព្រមព្រៀង និងប្រតិបត្តិទៅតាមគោលដៅដែលបានកំណត់។
- ❖ ហានិភ័យ៖ កំណត់ និងវាយតម្លៃទៅលើហានិភ័យ នៅក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងចាត់ចែងបញ្ជាដែលកើតឡើង។
- ❖ ការប្រតិបត្តិ៖ ធានាថា ក្រុមហ៊ុនប្រតិបត្តិស្របតាមតម្រូវការរបស់សាធារណជន ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។

(ពីឆ្វេងទៅស្តាំ) លោក កែវ រុទ្ធី លោក ទូច សោមច័ន្ទផល បណ្ឌិត ព្រំ វិសុទ្ធ លោកស្រី ម៉ៅ ភិរក្ស កញ្ញា អ៊ុក ស្រីរត្ន





បណ្ឌិត ព្រំ វិសុទ្ធ

អគ្គនាយក

ជនជាតិខ្មែរ កើតនៅខែមករា ឆ្នាំ១៩៧៥។ លោកបានចូលបម្រើការនៅធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ ប្រធានផ្នែកត្រួតពិនិត្យឥណទាន នាយកសាខា ប្រធានក្រុមកិច្ចការច្បាប់និងលេខាធិការក្រុមហ៊ុន នាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិនិងគណៈប្រធាននាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន។

លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្នុងឆ្នាំ២០១០ និងជាអគ្គនាយក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។

បណ្ឌិត ព្រំ វិសុទ្ធ បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២១ ។ លោកបានបញ្ចប់វគ្គសិក្សាស្តីពីអភិបាលក្រុមហ៊ុនពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) និងបានបញ្ចប់វគ្គសិក្សាស្តីពីលេខាធិការក្រុមហ៊ុនពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងឆ្នាំ២០១៧។ លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេស អូស្ត្រាលី ក្នុងឆ្នាំ២០០៦។



លោកស្រី ម៉ៅ កិរ្យ

នាយិកាការិយាល័យប្រតិបត្តិការ

ជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៨១។ ក្នុងមុខតំណែងនាយិកាការិយាល័យប្រតិបត្តិការ លោកស្រីក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកដឹកនាំលើប្រតិបត្តិការរបស់ក្រុមហ៊ុន និងគ្រប់គ្រងផ្នែកភ្នាក់ងារក្រុមហ៊ុនមូលបត្រ ផ្នែកភ្នាក់ងារចែកចាយលក់មូលបត្រ ផ្នែករបាយការណ៍និងទូទាត់ ផ្នែកភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ផ្នែកភ្នាក់ងារចែកចាយលក់មូលនិធិ និងផ្នែកបម្រើនិងថែរក្សាអតិថិជន។ លោកស្រីជាប្រធានគណៈកម្មាធិការរៀបចំផែនការយុទ្ធសាស្ត្រ និងជាប្រធានគណៈកម្មាធិការកំណត់ថ្លៃផលិតផលនិងសេវា។ លោកស្រីទទួលខុសត្រូវផ្ទាល់ចំពោះអគ្គនាយក។

លោកស្រីបានទទួលអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងខែវិច្ឆិកា ឆ្នាំ២០១១។ លោកស្រីបានទទួលបរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងខែសីហា ឆ្នាំ២០០៣។



លោក ចូច សោមច័ន្ទផល

នាយកការិយាល័យហិរញ្ញវត្ថុ

កើតនៅក្នុងខែកញ្ញា ឆ្នាំ១៩៨៩ និងបានបម្រើការងារនៅអេស៊ីលីដា ចាប់តាំងពីខែមេសា ឆ្នាំ២០១២។ ក្នុងមុខតំណែងជានាយកការិយាល័យហិរញ្ញវត្ថុ លោកក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាសមាជិករៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្ម និងប្រតិបត្តិការអាជីវកម្ម និងផែនការរយៈពេលខ្លី មធ្យម និងវែងរបស់ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។ លោកគ្រប់គ្រងលើការិយាល័យហិរញ្ញវត្ថុដែលមាន ផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល។ លោកទទួលខុសត្រូវផ្ទាល់ចំពោះអគ្គនាយក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ឯកទេស ហិរញ្ញវត្ថុនិងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ ឆ្នាំ២០១១។ លោកប្រលងចេញពីវិទ្យាល័យទេពប្រណម្យ នៅខេត្តកណ្តាល ឆ្នាំ២០០៧។



លោក កែវ រុទ្ធី

បុគ្គលិកជំនាញផ្នែកច្បាប់ និងអនុលោមភាព

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅក្នុងខែសីហា ឆ្នាំ១៩៩៤ និងបានចូលបម្រើការងារនៅក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ រហូតមក ក្នុងតួនាទីជាបុគ្គលិកជំនាញផ្នែកច្បាប់ និងអនុលោមភាព។ ជាបុគ្គលិកជំនាញផ្នែកច្បាប់ និងអនុលោមភាព លោកស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលខុសត្រូវផ្ទាល់ចំពោះក្រុមប្រឹក្សាភិបាល និងក្រោមការដឹកនាំរបស់អគ្គនាយក នៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។ បន្ថែមនៅក្នុងតួនាទីជាបុគ្គលិកជំនាញផ្នែកច្បាប់ និងអនុលោមភាព លោកក៏ត្រូវបានតែងតាំងជាសមាជិករៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្ម និងប្រតិបត្តិការអាជីវកម្ម និងផែនការរយៈពេលខ្លី មធ្យម និងវែង ព្រមទាំងទទួលខុសត្រូវក្នុងកិច្ចការគ្រប់គ្រងហានិភ័យ សម្រាប់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ផងដែរ។

ចំពោះការអប់រំ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងជំនាញ នីតិសាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០១៩ និងកំពុងបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងជំនាញនីតិឯកជន នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅរាជធានីភ្នំពេញ។



កញ្ញា អ៊ុក ស្រីរត្នី

សវនករផ្ទៃក្នុង

ជនជាតិខ្មែរ កើតនៅក្នុងខែមករា ឆ្នាំ១៩៩៩ និងបានចូលបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែឧសភា ឆ្នាំ២០២០។ ក្នុងមុខងារជាអ្នកសំអាត បន្ទាប់មកកញ្ញាត្រូវបានតែងតាំងជាសវនករផ្ទៃក្នុង នៅក្នុងឆ្នាំ២០២៤ នៅក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។ កញ្ញាទទួលខុសត្រូវ រៀបចំផែនការសវនកម្មលើផលិតផល-សេវាកម្ម របស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ទៅតាមជំហាននៃ នីតិវិធីសវនកម្មនីមួយៗ ដោយកំណត់អំពីពេលវេលាធ្វើសវនកម្មធៀបនឹងបរិមាណការងារ ឱ្យបានត្រឹមត្រូវ និង ទាន់ពេល។ រកឱ្យឃើញនូវភាពខ្វះចន្លោះនៃការអនុវត្ត ឬភាពគ្មានប្រសិទ្ធភាពនៃគោលការណ៍ នីតិវិធី បទបញ្ជា សេចក្តីណែនាំនានា របស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដែលបានដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ។ ពិនិត្យ និងតាមដានលើការអនុវត្តផែនការសវនកម្ម ដោយធៀបនឹងការអនុវត្ត ព្រមទាំងជំរុញឱ្យកិច្ចការសវនកម្ម សម្រេចបានតាមផែនការដែលបានកំណត់។ ពិនិត្យ និងសិក្សាស្វែងយល់លើរបាយការណ៍សវនកម្ម ដើម្បីដកស្រង់ចំណុចដែលមានហានិភ័យខ្ពស់ ឱកាស និង ការគំរាមកំហែង កត្តាចែងនូវដែលមានគ្រោះថ្នាក់ចំពោះប្រតិបត្តិការនាពេលបច្ចុប្បន្ន ឬអនាគត ហើយរាយការណ៍ជាពិសេសជូនអ្នកគ្រប់គ្រងឱ្យបានទាន់ពេលវេលា ដើម្បីធ្វើអនុសាសន៍ និងដោះស្រាយ។

កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ធនាគារ និង ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣។ កញ្ញាបានប្រឈមបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យសម្តេចហ៊ុនសែន អង្គស្តុក នៅឆ្នាំ២០១៩។

សវនកម្មខាងក្រៅ

គណៈកម្មាធិការសវនកម្មមានតួនាទីតាមដាន វាយតម្លៃ ជ្រើសរើស និងបញ្ចប់កិច្ចសន្យាសវនកម្មខាងក្រៅតាមរយៈការផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាល។ សវនកម្មខាងក្រៅរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ប្រចាំឆ្នាំ២០២៤ ដោយក្រុមហ៊ុន ហ្គេន សនចុន (ខេមបូឌា) លីមីតធីត។

ល.រ	ឈ្មោះក្រុមហ៊ុន	កាលបរិច្ឆេទជ្រើសតាំង	តម្លៃសេវាសវនកម្ម
១	ហ្គេន សនចុន (ខេមបូឌា) លីមីតធីត	21-Sep-23	៦.៨០០ ដុល្លារអាមេរិក

ក្រុមសីលធម៌

កម្មករនិយោជិតគ្រប់រូបរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ស្ថិតក្រោមការគ្រប់គ្រងមួយយ៉ាងតឹងរ៉ឹងនៃក្រុមសីលធម៌ ដែលបានកំណត់ក្នុងអនុសញ្ញាអន្តរកិច្ចការងារ ដោយគ្របដណ្តប់លើបញ្ហាមួយចំនួនដូចជា ចរិតលក្ខណៈបុគ្គល ទំនាក់ទំនងជាមួយអ្នករួមការងារ អតិថិជន និងអ្នកគ្រប់គ្រង អាទិភាព និងវិជ្ជាជីវៈ វិវាទលើផលប្រយោជន៍ និងការទទួលយកអំណោយ ការសម្អាតប្រាក់ និងការបកអាត្រាតំហុសឆ្គង។ ឯកសារទាំងនេះ ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ ដោយក្រុមហ៊ុនមេដើម្បីធានាថា វាទៅតែមានសុពលភាពប្រើប្រាស់ និងទាន់សម័យ។

និរន្តរភាពបរិស្ថាន និងសង្គម

ទន្ទឹមនឹងការខិតខំប្រឹងប្រែង ព្យាយាមឱ្យទទួលបានការរីកចម្រើនប្រកបដោយនិរន្តរភាព ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក៏គោរពផងដែរ ចំពោះបរិស្ថាន និងសហគមន៍ដែលយើងរស់នៅ ដោយអនុវត្តតាមទស្សនៈគ្រឹះសំខាន់ទាំងបី “មនុស្ស ភពផែនដី និងប្រាក់ចំណេញ”។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក

របាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

និង

របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

ចុះបញ្ជីពាណិជ្ជកម្មលេខ

០០០០២៧១៣

ទីស្នាក់ការចុះបញ្ជី

ជាន់ទី ៥ អគារអេស៊ីលីដា លេខ ៦១ មហាវិថីព្រះមុនីវង្ស
សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ក្រុមប្រឹក្សាភិបាល

លោកស្រី ម៉ារ អមរា	ប្រធានក្រុមប្រឹក្សាភិបាល
បណ្ឌិត ព្រំ វិសុទ្ធ	អភិបាល
បណ្ឌិត ឡឿង សុភាព	អភិបាល

ធនាគារកិច្ចប្រុង

ធនាគារ អេស៊ីលីដា ភីអិលស៊ី

សវនករ

ក្រុមហ៊ុន ហ្គេន សនថុន (ខេមបូឌា) លីមីតធីត

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍របស់សវនករឯករាជ្យ	៦
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១០
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	១១
របាយការណ៍បម្រែបម្រួលមូលធន	១៣
របាយការណ៍លំហូរសាច់ប្រាក់	១៤
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	១៦

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ហៅកាត់ថា (“អភិបាល”) សូមដាក់បង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មរួច គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។

អំពីក្រុមហ៊ុន

ក្រុមហ៊ុន ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០២៧១៣ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១០។ ក្រុមហ៊ុនត្រូវបានកាន់កាប់ទាំងស្រុងដោយធនាគារ អេស៊ីស៊ីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជដែលបានធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឈ្នួលដើមសាមូលបត្រ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ភ្នាក់ងារចែកចាយលក់មូលបត្រ ភ្នាក់ងារចែកចាយលក់មូលនិធិ និងសេវាផ្សេងទៀតដែលអនុម័តដោយនិយ័តករមូលបត្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ខាត)ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	(១៣៩.៩១០)	(៥៦៩.៥៧៥)	៨៨.៩១៩	៣៦៥.៤៥៥
ពន្ធលើប្រាក់ចំណូល	(៣.៤៨៩)	(១៤.២០៤)	(៥៥.១២៣)	(២២៦.៥៥៦)
(ខាត)ចំណេញសម្រាប់ការិយបរិច្ឆេទ	(១៤៣.៣៩៩)	(៥៨៣.៧៧៩)	៣៣.៧៩៦	១៣៨.៨៩៩

ភាគលាភ

ពុំមានការប្រកាសឱ្យបែងចែក ឬទូទាត់ភាគលាភនោះទេ ហើយអភិបាលមិនបានផ្តល់អនុសាសន៍ឱ្យបែងចែកភាគលាភក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

ដើមទុន

គ្មានការប្រែប្រួលទៅលើដើមទុនចុះបញ្ជី និងភាគហ៊ុនដែលបានចេញផ្សាយក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

ទ្រព្យសកម្ម

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាពាស់ទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបម្រើនៅក្នុងប្រតិបត្តិការអាជីវកម្មទៅតាមតម្លៃដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រើប្រាស់ និងទទួលបានជាក់ស្តែង។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលមិនបានរកឃើញនូវស្ថានភាពណាមួយដែលបានកើតឡើង ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រការវាយតម្លៃលើទ្រព្យសកម្ម និងបំណុលនាពេលកន្លងមកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុនក្នុងការធានាលើបំណុលរបស់បុគ្គលណាម្នាក់ ដែលកើតមានឡើងចាប់តាំងពីចុងឆ្នាំហិរញ្ញវត្ថុឡើយ និង
- (ខ) ពុំមានបំណុលយថាហេតុណាមួយបានកើតមានឡើងនៅក្នុងក្រុមហ៊ុន ចាប់តាំងពីចុងឆ្នាំហិរញ្ញវត្ថុឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញបានក្នុងរយៈពេល១២ខែ បន្ទាប់ពីចុងឆ្នាំហិរញ្ញវត្ថុ ដែលនឹងធ្វើឱ្យប៉ះពាល់ ឬអាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់កាលកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលរបស់ក្រុមហ៊ុនពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចនឹងបណ្តាលឱ្យតួលេខនៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក

ប្រតិបត្តិការវិនិយោគ

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ខ្លាំងពីប្រតិបត្តិការណាមួយ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល រវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំហិរញ្ញវត្ថុ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាការបរិច្ឆេទចេញរបាយការណ៍នេះមាន៖

លោកស្រី ម៉ារ អមរា	ប្រធានក្រុមប្រឹក្សាភិបាល
បណ្ឌិត ព្រំ វិសុទ្ធ	អភិបាល
បណ្ឌិត ឡឿង សុភាព	អភិបាល

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ពុំមានអភិបាលណាម្នាក់របស់ក្រុមហ៊ុន បានកាន់កាប់ដោយផ្ទាល់ទៅលើភាគហ៊ុនរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះឡើយ។

គិតត្រឹមចុងការិយបរិច្ឆេទ និងនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាភាគីក្នុងគោលបំណងផ្តល់សិទ្ធិឱ្យសមាជិកក្រុមប្រឹក្សាភិបាល ទទួលបាននូវអត្ថប្រយោជន៍តាមរយៈការទិញភាគហ៊ុន ឬបណ្តុំបំណុលពីក្រុមហ៊ុន ឬពីសាជីវកម្មដទៃទៀតឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុឆ្នាំចាស់ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួលឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលអភិបាលបានទទួលដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយសាជីវកម្មដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនដែលមានអភិបាលជាសមាជិក ឬជាមួយក្រុមហ៊ុនដែលអភិបាលទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាងដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមតាមស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ក្នុងការរៀបចំរបាយការណ៍នេះក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវតែ៖

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ (ត)

- (i) អនុម័តគោលនយោបាយគណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តឱ្យមានសង្គតិភាព
- (ii) គោរពទៅតាមស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា (“ACAR”) ដោយផ្អែកលើស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដាគណនេយ្យអន្តរជាតិ (“IASB”) ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពពិត និងត្រឹមត្រូវ ត្រូវធានាបានថាការប្រាសចាកទាំងនោះត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានសមស្របនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (iii) ត្រួតពិនិត្យទៅលើដំណើរការក្នុងការធ្វើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- (iv) វាយតម្លៃនូវសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ធ្វើការបង្ហាញដែលអាចកើតមានបញ្ហាដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាពនៃអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋានក្នុងការបន្តនិរន្តរភាពគណនេយ្យ លើកលែងតែក្នុងករណីមិនអាចសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតបន្តទៀតបាន
- (v) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព រាល់ការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការ ហើយត្រូវប្រាកដថាភារកិច្ចទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង
- (vi) ថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឱ្យសមស្របដើម្បីទប់ស្កាត់ និងរកឱ្យឃើញនូវការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

នាងខ្ញុំសូមធ្វើការអនុម័តទៅលើរបាយការណ៍ហិរញ្ញវត្ថុដែលអមមកជាមួយរបស់ ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ ដូចដែលបានបង្ហាញនៅទំព័រទី ១០ ដល់ទី ៥១ ដែលត្រូវបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យនៃស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោកស្រី ម៉ារ អមរា

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

ហ្គ្រង់ ថរន់តុង (ខេមបូឌា) លីមីតធីត
ជាន់ទី២០ អគារកាណាឌីយ៉ា
៣១៥ ផ្លូវព្រះអង្គខ្នង
(កែងមហាវិថីព្រះមុនីវង្ស)
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ហៅកាត់ (“ក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងគោលនយោបាយគណនេយ្យជាសារវន្ត និងសេចក្តីពន្យល់ព័ត៌មានផ្សេងៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា ដោយផ្អែកលើស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ។

មូលដ្ឋាននៃការបញ្ជាក់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកនៃការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំទទួលបានគឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។



ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវទាំងស្រុងទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំឡើយ។ មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំក៏មិនផ្តល់ការធានាក្នុងទម្រង់បែបណាមួយឡើយ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុមិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ថាព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើ ផ្អែកតាមការងារដែលយើងខ្ញុំបានធ្វើសវនកម្មលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ យើងខ្ញុំសន្មតថាមានកំហុសជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍នៅក្នុងករណីនេះឡើយ។

នៅពេលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តនៅក្នុងនោះ យើងខ្ញុំតម្រូវឱ្យប្រាស្រ័យទាក់ទងនឹងបញ្ហានេះទៅកាន់ក្រុមប្រឹក្សាភិបាល ហើយធ្វើការឆ្លើយតបទៅនឹងបញ្ហានោះដោយអនុលោមតាមតម្រូវការរបស់ CISA ៧២០ (កែតម្រូវ)។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើសមត្ថភាពក្រុមហ៊ុនក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងវិសាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ។

ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។



ការទទួលខុសត្រូវរបស់សវនករនៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការធ្វើរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់ ប៉ុន្តែវាមិនបានធានាថាការធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញកំហុសខុសឆ្គងនៅពេលវាកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្តនៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នាបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវវិធានវិនិច្ឆ័យនិងរក្សាមធ្យមធាតុនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំ និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំគឺជាកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យ និងផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានថាតើភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពក្នុងការបន្តនិរន្តរភាពរបស់ក្រុមហ៊ុន។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវ នឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤		ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	៦	២៨៥.៧១៤	១.១៥០.០០០	២៨១.៥១៨	១.១៥០.០០០
ទ្រព្យសកម្មអរូបី	៧	១៥.១៤០	៦០.៩៣៩	៤.៧៨៧	១៩.៥៥៥
ទ្រព្យ និងបរិក្ខារ	៨	១៥៨.៤១១	៦៣៧.៦០៤	១០៦.៨៧៤	៤៣៦.៥៨០
ទ្រព្យសកម្មពន្ធពន្យារ	៩(គ)	២៣.៦៨៦	៩៥.៣៣៦	២៥.០៨៧	១០២.៤៨០
ទ្រព្យសកម្មរយៈពេលវែងសរុប		៤៨២.៩៥១	១.៩៤៣.៨៧៩	៤១៨.២៦៦	១.៧០៨.៦១៥
ទ្រព្យសកម្មរយៈពេលខ្លី					
ប្រាក់បញ្ញើមានកាលកំណត់	១០	២.០៤៧.៥២០	៨.២៤១.២៦៧	២.០១៩.២៨៥	៨.២៤៨.៧៧៩
ទ្រព្យសកម្មផ្សេងៗ	១១	៤៥.៩៦៤	១៨៥.០០៥	៣១.១២៩	១២៧.១៦២
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១២	៨.៣២៨	៣៣.៥២០	២៤៦.២៨៨	១.០០៦.០៨៧
ទ្រព្យសកម្មរយៈពេលខ្លីសរុប		២.១០១.៨១២	៨.៤៥៩.៧៩២	២.២៩៦.៧០២	៩.៣៨២.០២៨
ទ្រព្យសកម្មសរុប		២.៥៨៤.៧៦៣	១០.៤០៣.៦៧១	២.៧១៤.៩៦៨	១១.០៩០.៦៤៣
មូលធននិងបំណុល					
មូលធន					
ដើមទុន	១៣	២.០១០.០០០	៨.០៤០.០០០	២.០១០.០០០	៨.០៤០.០០០
ប្រាក់ចំណេញរក្សាទុក		៤២២.២៥១	១.៧២២.៥៤៤	៥៦៥.៦៥០	២.៣០៦.៣២៣
ទុនបម្រុងផ្សេងៗ		-	២៧.២៦៦	-	១៧៥.២០៨
មូលធនសរុប		២.៤៣២.២៥១	៩.៧៨៩.៨១០	២.៥៧៥.៦៥០	១០.៥២១.៥៣១
បំណុល					
បំណុលរយៈពេលវែង					
អត្ថប្រយោជន៍បុគ្គលិក	១៤	១០.៩៣១	៤៣.៩៩៧	១៣.១២៩	៥៣.៦៣២
បំណុលរយៈពេលខ្លី					
គណនីបង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	១៥	១៣១.៨៧៧	៥៣០.៨០៥	១២៥.៨១៥	៥១៣.៩៥៤
អត្ថប្រយោជន៍បុគ្គលិក-រយៈពេលខ្លី	១៤	៩.៣៩៩	៣៧.៨៣១	៥៤	២២១
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៩(ក)	៣០៥	១.២២៨	៣២០	១.៣០៥
បំណុលរយៈពេលខ្លីសរុប		១៤១.៥៨១	៥៦៩.៨៦៤	១២៦.១៨៩	៥១៥.៤៨០
បំណុលសរុប		១៥២.៥១២	៦១៣.៨៦១	១៣៩.៣១៨	៥៦៩.១១២
មូលធននិងបំណុលសរុប		២.៥៨៤.៧៦៣	១០.៤០៣.៦៧១	២.៧១៤.៩៦៨	១១.០៩០.៦៤៣

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសម្ព័ន្ធនៃប្រាក់
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ប្រាក់ចំណូល					
ចំណូលកម្រៃសេវា និងចំណូលជើងសារ		២០៨.៥៤១	៨៤៨.៩៧០	៣៣៨.០៤៥	១.៣៨៩.៣៦១
ចំណូលការប្រាក់	១៦(ក)	១៤៩.០៤៩	៦០៦.៧៧៨	១៦៤.២០១	៦៧៤.៨៦៦
ខាតផ្សេងៗ - សុទ្ធ		១៥.៥២៩	៦៣.២១៩	៣៩.៨៨១	១៦៣.៩១១
		៣៧៣.១១៩	១.៥១៨.៩៦៧	៥៤២.១២៦	២.២២៨.១៣៨
ចំណាយ					
ប្រាក់បៀវត្ស និងប្រាក់ម៉ោង		៣៦៦.៩៨១	១.៤៩៣.៩៨០	៣៣៩.៧៦៩	១.៣៩៦.៤៥១
អត្ថប្រយោជន៍ផ្សេងៗ		៤៥.៩២៥	១៨៦.៩៦១	២១.៦៦៩	៨៩.០៦១
រំលស់លើទ្រព្យសកម្មរូបី	៨	២៨.៧០១	១១៦.៨៤២	១០.១៣៥	៤១.៦៥៥
សមាជិកភាព និងកម្រៃសេវាចុះបញ្ជី		១៧.៩៦១	៧៣.១១៩	១៨.៦៦៥	៧៦.៧១៣
ទំនាក់ទំនង		៨.៧៤៧	៣៥.៦០៩	៨.៩២១	៣៦.៦៦៥
កម្រៃផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ		៦.៨៨៩	២៨.០៤៥	៦.៤២៤	២៦.៤០៣
ទឹក-ភ្លើង		៦.៩៣០	២៨.២១២	៦.៤៣៥	២៦.៤៤៨
រំលស់ទ្រព្យសកម្មអរូបី	៧	៤.៩៦៥	២០.២១៣	៥.៨៨៤	២៤.១៨៣
ការជួលអគារ		២.៩៥៨	១២.០៤២	២.៩៥៨	១២.១៥៧
ចំណាយផ្សេងៗ		២២.៩៧២	៩៣.៥១៩	៣២.៣៤៧	១៣២.៩៤៧
		៥១៣.០២៩	២.០៨៨.៥៤២	៤៥៣.២០៧	១.៨៦២.៦៨៣
(ខាត)ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		(១៣៩.៩១០)	(៥៦៩.៥៧៥)	៨៨.៩១៩	៣៦៥.៤៥៥
ពន្ធលើប្រាក់ចំណូល	៩(ខ)	(៣.៤៨៩)	(១៤.២០៤)	(៥៥.១២៣)	(២២៦.៥៥៦)
(ខាត)/ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		(១៤៣.៣៩៩)	(៥៨៣.៧៧៩)	៣៣.៧៩៦	១៣៨.៨៩៩
លទ្ធផលខាតសម្ព័ន្ធផ្សេងៗ					
<i>ខ្ទង់គណនីដែលមិនត្រូវបានចាត់ថ្នាក់</i>					
<i>ឡើងវិញក្នុងចំណេញ ឬខាត</i>					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១៤៧.៩៤២)	-	(៨២.១៨២)
លទ្ធផលខាតសម្ព័ន្ធផ្សេងៗក្នុងការិយបរិច្ឆេទ		-	(១៤៧.៩៤២)	-	(៨២.១៨២)
(ខាត)/ចំណេញសម្ព័ន្ធសរុបក្នុង		(១៤៣.៣៩៩)	(៧៣៥.៧២១)	៣៣.៧៩៦	៥៦.៧១៧
ការិយបរិច្ឆេទ					

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២.០១០.០០០	៨.០៤០.០០០	៥៦៥.៦៥០	២.៣០៦.៣២៣	១៧៥.២០៨	២.៥៧៥.៦៥០	១០.៥២១.៥៣១
<i>លទ្ធផលខាតលម្អិត៖</i>							
ខាតក្នុងការិយបរិច្ឆេទ	-	-	(១៤៣.៣៩៩)	(៥៨៣.៧៧៩)	-	(១៤៣.៣៩៩)	(៥៨៣.៧៧៩)
ខាតលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(១៤៧.៩៤២)	-	(១៤៧.៩៤២)
ខាតលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	(១៤៣.៣៩៩)	(៥៨៣.៧៧៩)	(១៤៧.៩៤២)	(១៤៣.៣៩៩)	(៧៣១.៧២១)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>២.០១០.០០០</u>	<u>៨.០៤០.០០០</u>	<u>៤២២.២៥១</u>	<u>១.៧២២.៥៤៤</u>	<u>២៧.២៦៦</u>	<u>២.៤៣២.២៥១</u>	<u>៩.៧៨៩.៨១០</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

របាយការណ៍បម្រែបម្រួលមូលធន (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២.០១០.០០០	៨.០៤០.០០០	៥៣១.៨៥៤	២.១៦៧.៤២៤	២៥៧.៣៩០	២.៥៤១.៨៥៤	១០.៤៦៤.៨១៤
លទ្ធផលចំណេញលម្អិត៖							
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	៣៣.៧៩៦	១៣៨.៨៩៩	-	៣៣.៧៩៦	១៣៨.៨៩៩
ខាតលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៨២.១៨២)	-	(៨២.១៨២)
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៣៣.៧៩៦	១៣៨.៨៩៩	(៨២.១៨២)	៣៣.៧៩៦	៥៦.៧១៧
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២.០១០.០០០	៨.០៤០.០០០	៥៦៥.៦៥០	២.៣០៦.៣២៣	១៧៥.២០៨	២.៥៧៥.៦៥០	១០.៥២១.៥៣១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់៥)		(កំណត់សម្គាល់៥)	
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
(ខាត)ចំណេញក្នុងការិយបរិច្ឆេទ		(១៤៣.៣៩៩)	(៥៨៣.៧៧៧)	៣៣.៧៩៦	១៣៨.៨៩៩
និយ័តកម្មសម្រាប់៖					
ចំណាយពន្ធលើប្រាក់ចំណូល	៩(ខ)	៣.៤៨៩	១៤.២០៤	៥៥.១២៣	២២៦.៥៥៦
ប្រាក់បំណាច់អតីតភាពការងារ	១៤(ក)	២២.៩០៩	៩៣.២៦៣	២៣.១៧៩	៩៥.២៦៦
រំលស់លើទ្រព្យនិងបរិក្ខារ	៨	២៨.៧០១	១១៦.៨៤២	១០.១៣៥	៤១.៦៥៥
រំលស់ទ្រព្យសកម្មអរូបី	៧	៤.៩៦៥	២០.២១៣	៥.៨៨៤	២៤.១៨៣
អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ	១៤(ខ)	៤.៨២៣	១៩.៦៣៤	៤.៥១៩	១៨.៥៧៣
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់		៥.០៤២	២០.៥២៧	១៦៤	៦៧៤
កត់ត្រាបញ្ជ្រាសនៃសំវិធានធនលើការខាតបង់					
ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ		(៥.២៧៧)	(២១.៤៨៤)	(៣.៥៣៦)	(១៤.៥៣៣)
កត់ត្រាបញ្ជ្រាសនៃសំវិធានធនសម្រាប់					
ចំណាយអត្ថប្រយោជន៍បុគ្គលិក		-	-	(៣៣.៧៦៤)	(១៣៨.៧៨៦)
ចំណូលការប្រាក់		(១៤៩.០៤៩)	(៦០៦.៧៧៨)	(១៦៥.២០១)	(៦៧៤.៨៦៦)
ខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួល					
 មូលធន		(២២៧.៧៩៦)	(៩២៧.៣៥៨)	(៦៨.៧០៥)	(២៨២.៣៧៨)
បម្រែបម្រួលលើ៖					
ទ្រព្យសកម្មផ្សេងៗ		(១៤.៨៣៥)	(៦០.៣៩៣)	៣២.៨២៤	១៣៤.៩០៧
គណនីបង្គរនិងគណនីត្រូវសងផ្សេងៗ		៦.០៦២	២៤.៦៧៨	(២៧.២៧០)	(១១២.០៨០)
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ		(៤.១៩៦)	(១៧.០៨២)	(៣៨.៦២៣)	(១៥៨.៧៤១)
លំហូរសាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ		(២៨០.៧៦៥)	(៩៨០.១៥៥)	(១០១.៧៧៤)	(៤១៨.២៩២)
ប្រាក់បំណាច់អតីតភាពការងារបានបង់	១៤(ក)	(២០.៥៨៥)	(៨៣.៨០២)	(២២.១៩៣)	(៩១.២១៣)
អត្ថប្រយោជន៍ចូលនិវត្តន៍បានបង់		-	-	(៤៥.៦១៣)	(១៨៧.៤៦៩)
ពន្ធលើប្រាក់ចំណូលបានបង់	៩(ក)	(២.១០៣)	(៨.៥៦១)	(១០៥.២៧០)	(៤៣២.៦៦០)
សាច់ប្រាក់សុទ្ធជានប្រើក្នុងសកម្មភាពប្រតិបត្តិការ		(២៦៣.៤៥៣)	(១.០៧២.៥១៨)	(២៧៨.៨៥០)	(១.១២៩.៦៣៤)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ឆ្នាំ ២០២៤		ឆ្នាំ ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
(ថយចុះ) កើនឡើងសុទ្ធ នៅក្នុងប្រាក់បញ្ញើ					
មានកាលកំណត់		(២៩.៨៥២)	(១២១.៥២៧)	២១៤.៨៦២	៨៨៣.០៨៣
ការប្រាក់ដែលបានទទួល		១៥០.៩០១	៦១៤.៣១៨	១៥៩.៣១២	៦៥៤.៧៧២
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		១៩២	៧៨២	១០៨	៤៤៣
ការទិញទ្រព្យសកម្មអរូបី	៧	(១៥.៣១៨)	(៦២.៣៦០)	-	-
ការទិញទ្រព្យនិងបរិក្ខារ	៨	(៨០.៤៣០)	(៣២៧.៤៣១)	(១០៦.៤៩៣)	(៤៣៧.៦៨៦)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពវិនិយោគ		២៥.៤៩៣	១០៣.៧៨២	២៦៧.៧៨៩	១.១០០.៦១២
បម្រែបម្រួលក្នុងសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		(២៣៧.៩៦០)	(៩៦៨.៧៣៦)	(៧.០៦១)	(២៩.០២២)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៣.៨៣១)	-	(៧.៩២៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នាចុងការិយបរិច្ឆេទ	១២	៨.៣២៨	៣៣.៥២០	២៨៦.២៨៨	១.០០៦.០៨៧

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១. អំពីក្រុមហ៊ុន

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០២៧១៣ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១០។ ក្រុមហ៊ុន ត្រូវបានកាន់កាប់ទាំងស្រុងដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុនមេ”) ដែលជាធនាគារពាណិជ្ជកម្មដែលបានដំណើរការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណសម្រាប់ធ្វើប្រតិបត្តិការជាឈ្មួញជើងសាមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីនិយ័តករមូលបត្រកម្ពុជា ហៅកាត់ថា (“ន.ម.ក.”) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឈ្មួញជើងសាមូលបត្រ សេវាភ្នាក់ងារតំណាងម្ចាស់ មូលបត្របំណុល សេវាភ្នាក់ងារចែកចាយលក់មូលបត្រ ភ្នាក់ងារចែកចាយលក់មូលនិធិ និងសេវាផ្សេងទៀត ដែលអនុម័តដោយ ន.ម.ក.។

ទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុនមានអាសយដ្ឋាន ស្ថិតនៅអគារលេខ៦១ ជាន់ទី៥ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ១៩ នាក់ (ឆ្នាំ២០២៣៖ ១៨ នាក់)។

២. មូលដ្ឋានក្នុងការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា ដោយ ផ្អែកលើស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដែលបានចេញផ្សាយដោយ ក្រុមប្រឹក្សាស្តង់ដាគណនេយ្យអន្តរជាតិ។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ។

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

ធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិស្ថាន សេដ្ឋកិច្ចចម្បង ដែលក្រុមហ៊ុនប្រើប្រាស់នៅក្នុងប្រតិបត្តិការ (“រូបិយប័ណ្ណមុខងារ”)។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាដុល្លារអាមេរិក (“USD”) ដែលជារូបិយប័ណ្ណមុខងារ។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល (“KHR”) ត្រូវបានធ្វើឡើងដើម្បីបំពេញតាមតម្រូវការដែលមានចែងនៅក្នុងច្បាប់គណនេយ្យ និងសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

២. មូលដ្ឋានក្នុងការរៀបចំ (ត)

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ (ត)

ប្រតិបត្តិការជាប្រតិបត្តិការរូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្រែសម្រួលទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលជាប្រាក់ដុល្លារអាមេរិក ដែលបានកំណត់ជាប្រាក់ដុល្លារអាមេរិកនៅក្នុងរបាយការណ៍ត្រូវបានប្តូរទៅជាដុល្លារអាមេរិកដោយប្រើប្រាស់អត្រាប្តូរប្រាក់ទូទៅនៃប្រាក់ដុល្លារអាមេរិកនោះ។ លម្អៀងពីការប្រែសម្រួលដែលកើតឡើងពីការប្រែសម្រួល ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិតផ្សេងៗ។ ធាតុមិនមែនរូបិយវត្ថុដែលបានវាស់វែងដោយផ្អែកលើថ្លៃដើមជាប្រាក់ដុល្លារអាមេរិកត្រូវបានប្រែសម្រួលឡើយ។

(ឃ) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ អ្នកគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តន៍គោលនយោបាយគណនេយ្យនិងសមតុល្យរបស់ទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែង អាចខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យឡើងវិញតាមមូលដ្ឋានបន្តនិរន្តរភាព។ ការកែប្រែទៅលើការប៉ាន់ស្មាន គឺត្រូវបានកត់ត្រានាពេលខាងមុខ។

ការវាស់វែងតម្លៃសមស្រប

គោលនយោបាយគណនេយ្យ និងការលាតត្រដាងព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុន តម្រូវឱ្យមានការវាស់វែងតាមតម្លៃសមស្របទាំងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

អ្នកគ្រប់គ្រង ធ្វើការត្រួតពិនិត្យជាប្រចាំទៅលើការបញ្ចូលទិន្នន័យ និងការកែតម្រូវលើការវាយតម្លៃ ដែលមិនអាចសង្កេតបានសំខាន់ៗ។ ប្រសិនបើព័ត៌មានរបស់ភាគីទីបី ដែលមានដូចជាសម្រង់តម្លៃរបស់ឈ្មួញជើងសា ឬតម្លៃសេវាកម្ម ដែលបានប្រើប្រាស់ដើម្បីវាស់វែងតម្លៃសមស្រប បន្ទាប់មកអ្នកគ្រប់គ្រងវាយតម្លៃលើភស្តុតាងដែលបានទទួលពីភាគីទីបី ដើម្បីផ្តល់ជាអំណះអំណាងក្នុងការសន្និដ្ឋានថាការវាយតម្លៃនោះបំពេញ តាមតម្រូវការរបស់ ស.រ.ទ.ហ.អ.ក រួមបញ្ចូលទាំងកម្រិតឋានានុក្រមនៃតម្លៃសមស្រប ដែលការវាយតម្លៃទាំងនោះត្រូវបានធ្វើចំណាត់ថ្នាក់។

ក្នុងការវាស់វែងតម្លៃសមស្របរបស់ទ្រព្យសកម្ម ឬបំណុល ក្រុមហ៊ុនប្រើប្រាស់ទិន្នន័យទីផ្សារដែលអាចអង្កេតបានតាមដែលអាចធ្វើទៅបាន។ តម្លៃសមស្រប ត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នាតាមឋានានុក្រមដោយយោងទៅលើធាតុចូលដែលបានប្រើប្រាស់ក្នុងបច្ចេកទេសវាយតម្លៃដូចខាងក្រោម៖

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំ (ត)

(ឃ) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

ការវាស់វែងតម្លៃសមស្រប (ត)

- កម្រិត ១៖ តម្លៃទីផ្សារ (មិនប្រែប្រួល) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម និងបំណុល ដែលមានលក្ខណៈដូចគ្នា។
- កម្រិត ២៖ ធាតុចូលក្រៅពីតម្លៃទីផ្សារដែលបានរួមបញ្ចូលនៅក្នុងកម្រិត ១ របស់ទ្រព្យសកម្ម ឬបំណុលដែលអាចអង្កេតឃើញដោយផ្ទាល់ (ឧទាហរណ៍ តម្លៃដែលបានកំណត់) ឬដោយប្រយោល (ឧទាហរណ៍ បានពីតម្លៃដែលបានកំណត់)។
- កម្រិត ៣៖ ធាតុចូលរបស់ទ្រព្យសកម្ម ឬបំណុល ដោយមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតឃើញ (ធាតុចូលដែលមិនអាចអង្កេតឃើញ)។

ប្រសិនបើធាតុចូលដែលបានប្រើប្រាស់សម្រាប់វាស់វែងតម្លៃសមស្របរបស់ ទ្រព្យសកម្ម ឬបំណុល ដែលអាចត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នាតាមឋានានុក្រមតម្លៃសមស្រប នោះការវាស់វែងតម្លៃសមស្របត្រូវបានចាត់ថ្នាក់ស្ថិតនៅក្នុងកម្រិតដូចគ្នានៃឋានានុក្រមតម្លៃសមស្របទាំងមូល ដោយសារកម្រិតទាបបំផុតនៃធាតុចូលដែលមានសារៈសំខាន់ក្នុងការវាយតម្លៃ។

ក្រុមហ៊ុនទទួលស្គាល់ការផ្ទេរកម្រិតនៃឋានានុក្រមតម្លៃសមស្រប នាចុងការិយបរិច្ឆេទនៃរបាយការណ៍ក្នុងអំឡុងពេលការកែប្រែបានកើតឡើង។

ព័ត៌មានអំពីការសន្មត ក្នុងការវាស់វែងតម្លៃសមស្រប ត្រូវបានបញ្ចូលនៅក្នុងកំណត់សម្គាល់លេខ១៧ ឧបករណ៍ហិរញ្ញវត្ថុ តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ។

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត

ក្រុមហ៊ុនបានប្រើប្រាស់គោលនយោបាយគណនេយ្យដែលមានដូចខាងក្រោមនៅគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព។

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង

គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានទទួលស្គាល់ដំបូងនៅពេលប្រតិបត្តិការកើតឡើង។ រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទាំងអស់ ត្រូវបានទទួលស្គាល់ដំបូងនៅពេលដែលក្រុមហ៊ុនបានក្លាយជាភាគីក្នុងការធ្វើកិច្ចសន្យាសំវិធានធនរបស់ឧបករណ៍ហិរញ្ញវត្ថុ។

ក្រុមហ៊ុនមូលបត្រ សេស៊ីលីដា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (លុះត្រាតែវាជាគណនីពាណិជ្ជកម្មត្រូវទទួលដែលមិនមានសមាសធាតុហិរញ្ញវត្ថុជាសារវន្ត) ឬបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របបូកសមាសធាតុដែលមិនមានតម្លៃសមស្របតាមការចំណេញ ឬខាត (“FVTPL”) ថ្លៃដើមប្រតិបត្តិការដែលរួមចំណែកដោយផ្ទាល់ទៅលើការទិញលក់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ គណនីពាណិជ្ជកម្មត្រូវទទួលដែលមិនមានសមាសភាគហិរញ្ញប្បទានសារវន្ត គឺត្រូវបានវាស់វែងដំបូងតាមតម្លៃប្រតិបត្តិការ។

(ii) ចំណាត់ថ្នាក់ និងការវាស់វែងបន្តបន្ទាប់

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានបែងចែកថ្នាក់ទៅតាមការវាស់វែង៖ រំលស់ថ្លៃដើមតម្លៃសមស្របតាមលទ្ធផលលម្អិតផ្សេងៗ (“FVOCI”) ឬតម្លៃសមស្របតាមចំណេញ ឬខាត (“FVTPL”)។

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញនៅពេលបន្ទាប់ ឬទៅលើការទទួលស្គាល់ដំបូងនោះទេ លុះត្រាតែក្រុមហ៊ុនបានផ្លាស់ប្តូរគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលក្នុងករណីផ្នែកទាំងអស់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលប៉ះពាល់ត្រូវបានចាត់ថ្នាក់ឡើងវិញនៅថ្ងៃទីមួយអំឡុងពេលរបាយការណ៍ដំបូងបន្ទាប់ពីមានការផ្លាស់ប្តូរគំរូអាជីវកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងទៅតាមរំលស់ថ្លៃដើម បើសិនជាវាបំពេញទៅនឹងលក្ខខណ្ឌខាងក្រោម ហើយមិនបានកំណត់ថាជា FVTPL៖

- វាត្រូវបានធ្វើឡើងនៅក្នុងគំរូអាជីវកម្មមួយដែលមានគោលដៅកាន់កាប់ទ្រព្យសកម្មដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ខ្លួនផ្តល់នូវលំហូរសាច់ប្រាក់តាមកាលបរិច្ឆេទជាក់លាក់ ដើម្បីទទួលបានការទូទាត់នូវប្រាក់ដើម និងការប្រាក់លើចំនួនប្រាក់ដើមដែលនៅសល់។

ការវិនិយោគបំណុលត្រូវបានវាស់វែងតាម FVOCI ប្រសិនបើវាឆ្លើយតបទៅនឹងលក្ខខណ្ឌដូចខាងក្រោម និងមិនត្រូវបានកំណត់តាម FVTPL៖

- វាត្រូវបានធ្វើឡើងនៅក្នុងគំរូអាជីវកម្មមួយដែលគោលបំណងរបស់វាត្រូវបានសម្រេចដោយការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ខ្លួន ផ្តល់ការកើនឡើងលើកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលជាការទូទាត់តែលើប្រាក់ដើម និងការប្រាក់ទៅលើចំនួនដើមដែលនៅសល់។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវត្ថុ (ត)

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ចំណាត់ថ្នាក់ និងការវាស់វែងបន្តបន្ទាប់ (ត)

ការទទួលស្គាល់បឋមនៃការវិនិយោគមូលធនដែលមិនបានកាន់កាប់សម្រាប់ដេញដូរ ក្រុមហ៊ុនត្រូវជ្រើសរើស ដើម្បីបង្ហាញពីការប្រែប្រួលតម្លៃសមស្របក្នុងការវិនិយោគតម្លៃសមស្របនៅក្នុង OCI។ ជម្រើសនេះត្រូវបានធ្វើឡើងតាមការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលមិនបានចាត់ថាជាការវាស់វែងតាមរំលស់តម្លៃដើម ឬ FVOCI ដូចបានរៀបរាប់ខាងលើដែលត្រូវបានវាស់វែងតាម FVTPL។ ក្នុងការទទួលស្គាល់បឋមក្រុមហ៊ុនអាចជ្រើសរើសទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញលក្ខខណ្ឌដើម្បីវាស់វែងតាមរំលស់តម្លៃដើម ឬ FVOCI ឬតាម FVTPL ប្រសិនបើធ្វើដូច្នេះនឹងលុបបំបាត់ ឬក៏កាត់បន្ថយជាសារវត្ថុនូវភាពមិនស៊ីគ្នាដែលអាចកើតមានឡើង។

ក្រុមហ៊ុនធ្វើការវាយតម្លៃ គោលដៅអាជីវកម្ម ក្នុងនោះទ្រព្យសកម្មត្រូវបានរក្សាទុកតាមកម្រិតផលបត្រពីព្រោះវាបានឆ្លុះបញ្ចាំងអំពីការរៀបចំរបៀបនៃអាជីវកម្ម ដែលបានចាត់ចែង និងព័ត៌មានដែលបានផ្តល់ជូនដល់អ្នកគ្រប់គ្រង។ ព័ត៌មានដែលបានពិចារណាមាន៖

- គោលនយោបាយ និងគោលដៅដែលបានកំណត់រួចសម្រាប់ផលបត្រ និងប្រតិបត្តិការក្នុងការអនុវត្តគោលនយោបាយ
- របៀបនៃការអនុវត្តផលបត្រដែលបានវាយតម្លៃ និងរាយការណ៍ឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ទៅលើសកម្មភាពគំរូអាជីវកម្ម (ហើយទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកាន់កាប់ក្រោមគំរូអាជីវកម្ម) និងយុទ្ធសាស្ត្ររបស់ខ្លួនអំពីរបៀបគ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មត្រូវបានផ្តល់អត្ថប្រយោជន៍- ឧទាហរណ៍ ថាតើត្រូវបានផ្តល់ប្រយោជន៍ទៅតាមតម្លៃសមស្របនៃទ្រព្យសកម្មដែលបានចាត់ចែង ឬតាមលំហូរសាច់ប្រាក់ដែលប្រមូលបានតាមកិច្ចសន្យា និង
- ភាពញឹកញាប់ និងពេលវេលានៃការលក់ទ្រព្យនោះនៅក្នុងការិយបរិច្ឆេទមុន និងហេតុផលនៃការលក់បែបនោះ ព្រមទាំងការរំពឹងទុករបស់ខ្លួនអំពីសកម្មភាពលក់នាពេលអនាគត។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ចំណាត់ថ្នាក់ និងការវាស់វែងបន្តបន្ទាប់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលរក្សាទុកសម្រាប់ការជួញដូរ ឬការគ្រប់គ្រង ហើយការវាយតម្លៃលទ្ធផលផ្អែកលើមូលដ្ឋានតម្លៃសមស្របត្រូវបានវាស់តាម FVTPL ។

ទ្រព្យសកម្មហិរញ្ញវត្ថុ - ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺដើម្បីទទួលបានការទូទាត់ប្រាក់ដើម និងការប្រាក់ប៉ុណ្ណោះ

សម្រាប់គោលបំណងនៃការវាយតម្លៃ “ប្រាក់ដើម” ត្រូវបានកំណត់ជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ “ការប្រាក់”ត្រូវបានកំណត់ជាតម្លៃតបស្នងនៃតម្លៃពេលវេលា និងសម្រាប់ហានិភ័យឥណទាន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំនួនប្រាក់ដើមដែលនៅសល់ ក្នុងអំឡុងពេលជាក់លាក់ណាមួយ និងហានិភ័យការផ្តល់ប្រាក់កម្ចីមូលដ្ឋានផ្សេងទៀត ព្រមទាំងចំណាយ (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) ក៏ដូចជាកម្រិតប្រាក់ចំណេញ។

ក្នុងការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺដើម្បីទទួលបានការទូទាត់ប្រាក់ដើម និងការប្រាក់ប៉ុណ្ណោះ នោះក្រុមហ៊ុនធ្វើការពិចារណាលក្ខខណ្ឌនៃកិច្ចសន្យានៃឧបករណ៍នោះ។ នេះរួមបញ្ចូលទាំងការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួននៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ក្នុងករណីនេះវានឹងមិនបំពេញតាមលក្ខខណ្ឌនេះឡើយ។

ក្នុងការវាយតម្លៃនេះក្រុមហ៊ុនពិចារណាលើ៖

- ព្រឹត្តិការណ៍ដែលនឹងផ្លាស់ប្តូរចំនួនទឹកប្រាក់ និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខខណ្ឌដែលអាចកែតម្រូវអត្រាតាមកិច្ចសន្យារួមទាំងលក្ខណៈពិសេសនៃអត្រាអថេរ
- ការទូទាត់មុន និងលក្ខណៈពិសេសបន្ថែម និង
- លក្ខខណ្ឌដែលកំណត់ការអះអាងរបស់ក្រុមហ៊ុនចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ឧទាហរណ៍ លក្ខណៈមិនអាចទូទាត់បាន)

លក្ខណៈនៃការទូទាត់ជាមុន គឺស្របជាមួយនឹង SPPI ប្រសិនបើចំនួននៃការទូទាត់មុនជាសារវន្តតំណាងឱ្យចំនួនទឹកប្រាក់ដែលមិនទាន់បង់លើប្រាក់ដើម និងការប្រាក់ទៅលើចំនួនប្រាក់ដើមដែលមិនទាន់ទូទាត់ដែលអាចរាប់បញ្ចូលនូវសំណងបន្ថែមសម្រាប់ការបញ្ចប់កិច្ចសន្យាមុន។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់

ក្រុមហ៊ុនឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលបានលំហូរសាច់ប្រាក់តាម កិច្ចសន្យានៃទ្រព្យសកម្មនោះផុតកំណត់ ឬក្រុមហ៊ុនបានផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់តាម កិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរចេញទាំងមិនផ្ទេរចេញ ឬទាំងមិនរក្សាហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើ ទ្រព្យសកម្មហិរញ្ញវត្ថុ និងមិនរក្សាការគ្រប់គ្រងទៅលើទ្រព្យសកម្មដែលផ្ទេរចេញ។

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចសន្យាត្រូវបានបញ្ចប់ លុបចោល ឬ ផុតកាលកំណត់។ ក្រុមហ៊ុនក៏ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុនៅពេលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែមានភាពខុសគ្នាខ្លាំង ក្នុងករណីនេះបំណុលហិរញ្ញវត្ថុថ្មី ដោយផ្អែកលើលក្ខខណ្ឌដែលបានកែប្រែ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។

នៅពេលឈប់ទទួលស្គាល់នូវបំណុលហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងដែលបានដកចេញ និងតម្លៃ តបស្មងដែលត្រូវបង់ (រួមទាំងទ្រព្យសកម្មមិនមែនជាសាច់ប្រាក់ដែលបានផ្ទេរ ឬបំណុលដែលបានទទួល) ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។

(iv) ការកាត់កង

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយតម្លៃយោងសុទ្ធត្រូវបង្ហាញនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីទូទាត់ និងមានបំណងធ្វើការទូទាត់លើ មូលដ្ឋានតម្លៃសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលជាប្រចាំ។ ចំណូល និងចំណាយត្រូវ បានបង្ហាញជាមូលដ្ឋានសុទ្ធ តែនៅពេលដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្រោមស្តង់ដារគណនេយ្យនៃ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាឬសម្រាប់ចំណេញ និងខាតដែលកើតឡើងពីប្រតិបត្តិការស្រដៀងគ្នា។

(ខ) ដើមទុន - ភាគហ៊ុនធម្មតា

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមបន្ថែមកើតឡើងដោយផ្ទាល់ពីការបោះផ្សាយភាគហ៊ុន ធម្មតា ដកផលប៉ះពាល់នៃពន្ធផ្សេងៗ ត្រូវបានទទួលស្គាល់ដោយការកាត់ចេញពីមូលធន។

(គ) ទ្រព្យ និងបរិក្ខារ

(i) ការទទួលស្គាល់ និងការវាស់វែង

ធាតុនៃទ្រព្យ និងបរិក្ខារ ត្រូវបានវាស់វែងតាមតម្លៃដើមដករំលស់បង្គុរ និងការខាតបង់ឱនភាពនៃតម្លៃបង្គុរ ប្រសិនបើមាន។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(គ) ទ្រព្យ និងបរិក្ខារ (ត)

(i) ការទទួលស្គាល់ និងការវាស់វែង (ត)

ថ្លៃដើមរួមបញ្ចូលនូវរាល់ចំណាយដែលផ្ទេរទៅក្នុងការទិញទ្រព្យ និងបរិក្ខារដោយផ្ទាល់។ ការទិញប្រព័ន្ធកុំព្យូទ័រ (software) ដែលរួមបញ្ចូលមុខងារនៃបរិក្ខារដែលពាក់ព័ន្ធត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះមានអាយុកាលប្រើប្រាស់ខុសពីគ្នា នោះសមាសធាតុទាំងនោះ ត្រូវបានកាត់ត្រាជាធាតុដាច់ដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់ធាតុនៃទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(ii) ចំណាយបន្តបន្ទាប់

ចំណាយបន្តបន្ទាប់ ត្រូវបានធ្វើមូលធនកម្ម ប្រសិនបើចំណាយនោះនឹងផ្តល់នូវលំហូរចូលជាអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុន។

(iii) រំលស់

ទ្រព្យ និងបរិក្ខារ ត្រូវបានរំលស់ដោយផ្អែកលើមូលដ្ឋានថេរ ដើម្បីលុបទ្រព្យសកម្មទាំងនេះចេញទៅនឹងតម្លៃសំណល់ដែលបានប៉ាន់ប្រមាណលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ប្រមាណលើទ្រព្យ និងបរិក្ខារនោះដូចខាងក្រោម៖

គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារការិយាល័យ	៣ឆ្នាំ ទៅ ៧ឆ្នាំ
បរិក្ខារកុំព្យូទ័រ	៣ឆ្នាំ ទៅ ៧ឆ្នាំ
យានយន្ត	៨ឆ្នាំ

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានត្រួតពិនិត្យឡើងវិញនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ ហើយត្រូវកែសម្រួលប្រសិនបើសមស្រប។

(ឃ) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានកម្មវិធីកុំព្យូទ័រ អាជ្ញាបណ្ណផ្តល់ដោយ ន.ម.ក. និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានបង្ហាញតាមថ្លៃដើម។ កម្មវិធីកុំព្យូទ័រមានអាយុកាលប្រើប្រាស់ជាក់លាក់ និងត្រូវបានកាត់ត្រាតាមថ្លៃដើមដករំលស់បង្គុំ។ រំលស់ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមនៃកម្មវិធីកុំព្យូទ័រលើរយៈពេល ៧ឆ្នាំ។ ទ្រព្យសកម្មអរូបីដែលស្ថិតក្រោមការអភិវឌ្ឍមិនត្រូវបានរំលស់ឡើយ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ឃ) ទ្រព្យសកម្មអរូបី (ត)

អាជ្ញាបណ្ណផ្តល់ដោយ ន.ម.ក. ត្រូវបានចាត់ទុកថាជាសិទ្ធិប្រតិបត្តិការអាជីវកម្មបម្រើសេវាជាយូរឆ្នាំដែលស្ថិតក្នុងទីផ្សារមូលបត្រកម្ពុជា។ ថ្លៃដើមដែលបានកើតឡើង និងបានបង់ជូន ន.ម.ក. សម្រាប់ថ្លៃអាជ្ញាបណ្ណត្រូវបានដករំលស់ក្នុងរយៈពេល ៣ឆ្នាំនៃអាជ្ញាបណ្ណនោះ។

(ង) ឱនភាពនៃតម្លៃ

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនទទួលស្គាល់ការខាតបង់សំវិធានធនលើការខាតបង់ឥណទានរំពឹងទុក (“ECL”) សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមរំលស់ថ្លៃដើម។

ក្រុមហ៊ុនវាស់វែងការខាតបង់សំវិធានធន លើចំនួនដែលស្មើនឹងការខាតបង់ពេញអាយុកាលនៃឥណទានរំពឹងទុក (Life time ECL) លើកលែងតែសាច់ប្រាក់ និងសាច់ប្រាក់សមមូល ដែលហានិភ័យឥណទាន (ពោលគឺហានិភ័យនៃការខាតបង់កើតឡើង ក្នុងរយៈពេលរំពឹងទុកនៃអាយុកាលរបស់ឧបករណ៍ហិរញ្ញវត្ថុ) មិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដែលត្រូវបានវាស់វែងតាម ECL ១២ខែ។ សំវិធានធនខាតបង់ សម្រាប់គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានវាស់វែងនៅចំនួនមួយដែលស្មើនឹង ECL ពេញអាយុកាល។

នៅពេលមានការកំណត់ថា ហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងជាសារវន្តចាប់តាំងពីពេលទទួលស្គាល់លើកដំបូង និងនៅពេលដែលធ្វើការប៉ាន់ស្មាន (ECL) ក្រុមហ៊ុនពិចារណាលើព័ត៌មានដែលសមហេតុផល និងមានឯកសារគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនត្រូវការចំណាយហួសជ្រុល ឬក៏ត្រូវការប្រឹងប្រែងខ្លាំងៗ នេះរួមបញ្ចូលទាំងបរិមាណ និងគុណភាពព័ត៌មាន និងការវិភាគដោយយោងទៅតាមបទពិសោធន៍របស់ក្រុមហ៊ុន និងការវាយតម្លៃឥណទានដែលបានដឹង រួមទាំងព័ត៌មាននាពេលអនាគត។

ក្រុមហ៊ុនសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ មានការកើនឡើងជាសារវន្តប្រសិនបើហួសកាលកំណត់សងលើសពី ៣០ថ្ងៃ។

ក្រុមហ៊ុនពិចារណាថាទ្រព្យសកម្មហិរញ្ញវត្ថុមានការសងយឺតយ៉ាវនៅពេលដែល៖

- អ្នកខ្ចីទំនងនឹងមិនទូទាត់សងឥណទានឱ្យទៅក្រុមហ៊ុនក្នុងតម្លៃពេញដោយគ្មានការឧបាស្រ័យដោយក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុន ដូចជាការដាក់លក់វត្ថុធានា (ប្រសិនបើមាន) ឬ
- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលហួសកាលកំណត់សងលើសពី ៩០ថ្ងៃ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ឱនភាពនៃតម្លៃ (ត)

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ECL ពេញអាយុកាល គឺ ECL ដែលកើតចេញលទ្ធផលព្រឹត្តិការណ៍ក្នុងការសងយឺតយ៉ាវទាំងឡាយណាដែលអាចកើតមានក្នុងអាយុកាលដែលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ។ ECL ១២ខែ គឺជាចំណែកនៃ ECL ដែលជាលទ្ធផលចេញពីព្រឹត្តិការណ៍សងយឺតយ៉ាវដែលអាចកើតឡើងក្នុងរយៈពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ (ឬក្នុងរយៈពេលខ្លីជាងប្រសិនបើអាយុកាលរំពឹងទុកនៃឧបករណ៍មានរយៈពេលតិចជាង ១២ខែ)។

រយៈពេលអតិបរមាដែលបានពិចារណានៅពេលធ្វើការប៉ាន់ស្មាន ECL គឺជាអំឡុងពេលអតិបរមានៅក្នុងកិច្ចសន្យា ដែលក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យឥណទាន។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានភាពអាចកើតមានឡើងជាមធ្យមនៃឥណទានបាត់បង់។ ឥណទានបាត់បង់ គឺត្រូវបានវាស់វែងទៅតាមតម្លៃបច្ចុប្បន្ននៃឱនភាពសាច់ប្រាក់ទាំងអស់ (ឧទាហរណ៍ ភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនត្រូវទទួលតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹងថានឹងទទួលបាន)។

ECL ត្រូវបានអប្បបរមាដោយតាមអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអនុវត្តតាមរំលស់ថ្លៃដើមជាឥណទានមានឱនភាពនៃតម្លៃឬទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្លាយជា “ឥណទានដែលមានឱនភាពនៃតម្លៃ” នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនមានផលប៉ះពាល់ដល់លំហូរសាច់ប្រាក់នាអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។

ភស្តុតាងដែលទ្រព្យសកម្មហិរញ្ញវត្ថុមួយជាឱនភាពនៃតម្លៃឥណទានរួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី
- ការធ្វើខុសពីកិច្ចសន្យាដូចជា ការយឺតយ៉ាវ ឬហួសកាលកំណត់សងលើសពី ៩០ថ្ងៃ
- ការរៀបចំឥណទានជាថ្មីរបស់ក្រុមហ៊ុនទៅលើលក្ខខណ្ឌ ដែលក្រុមហ៊ុនមិនធ្វើការពិចារណាពីមុន
- វាអាចនឹងកើតមានឡើងដែលកូនបំណុលឈានទៅរកក្ស័យធន ឬការរៀបចំផ្នែកហិរញ្ញវត្ថុជាថ្មី ឬ
- ការបាត់ទីផ្សារសកម្មមួយសម្រាប់សន្តិសុខដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ការបង្ហាញអំពីសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនខាតបង់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមបានរំលស់ត្រូវដកចេញពីតម្លៃយោងនៃទ្រព្យសកម្មក្នុងបញ្ជីសរុប។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ឱនភាពនៃតម្លៃ (ត)

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការលុបចោល

តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺត្រូវបានលុបចោលនៅពេលដែលក្រុមហ៊ុនគ្មានការរំពឹងទុកសមហេតុផលក្នុងការទទួលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុទាំងស្រុង ឬមួយផ្នែក។ សម្រាប់អតិថិជនរូបវន្តបុគ្គល ក្រុមហ៊ុនមានគោលនយោបាយក្នុងការលុបចោលតម្លៃយោងដុលដោយផ្អែកលើបទពិសោធន៍នាពេលកន្លងមកក្នុងការទទួលបានមកវិញនូវទ្រព្យសកម្មដែលមានចរិតលក្ខណៈស្រដៀងគ្នា។ សម្រាប់អតិថិជនជានីតិបុគ្គល ក្រុមហ៊ុនប៉ាន់ស្មានទ្រព្យសកម្មកត្តាជននីមួយៗលើការរំពឹងពេលវេលា និងចំនួនដែលត្រូវលុបចោលថាមានការរំពឹងនូវការប្រមូលបានមកវិញសមហេតុផលឬទេ។ ក្រុមហ៊ុនរំពឹងថាមិនទទួលបានមកវិញជាសារវន្ត ចំពោះចំនួនដែលលុបចោលនោះទេ។ ទោះជាយ៉ាងណាក្តី ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលលុបចោលអាចនៅមានវិធានការទាមទារសងដើម្បីស្របតាមនីតិវិធីរបស់ក្រុមហ៊ុនសម្រាប់ទារត្រឡប់មកវិញនូវចំនួនដែលមិនទាន់ទទួលបាន។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនត្រួតពិនិត្យតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដើម្បីកំណត់សញ្ញាណនៃឱនភាពនៃតម្លៃ។ ក្នុងករណីដែលមានកត្តាទាំងនោះកើតឡើងចំនួននៃទ្រព្យសកម្មដែលអាចប្រមូលបានវិញ នឹងត្រូវបានប៉ាន់ស្មាន។

សម្រាប់ការធ្វើតេស្តឱនភាពនៃតម្លៃទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតលំហូរសាច់ប្រាក់តូចបំផុតពីការបន្តការប្រើប្រាស់ដោយមិនពឹងផ្អែកខ្លាំងលើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬឯកតាបង្កើតសាច់ប្រាក់ ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”)។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺផ្អែកលើតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយការលក់ចេញ។ តម្លៃប្រើប្រាស់ គឺអាស្រ័យលើការប៉ាន់ស្មាននូវលំហូរទឹកប្រាក់នាពេលអនាគត ហើយអប្បបរមាទៅជាតម្លៃបច្ចុប្បន្នដោយប្រើប្រាស់អត្រាអប្បបរមាមុនដកពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា និង ហានិភ័យដាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់លើសពីចំនួនដែលអាចប្រមូលវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពត្រូវបានបែងចែក ដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មក្នុងឯកតាបង្កើតសាច់ប្រាក់តាមមូលដ្ឋានសមាមាត្រ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវត្ថុ (ត)

(ង) ឱនភាពនៃតម្លៃ (ត)

(iii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ នឹងត្រូវកែសម្រួលត្រឡប់មកវិញត្រឹមកម្រិតមួយដែលធ្វើឱ្យតម្លៃយោង នៃ ទ្រព្យសកម្មមិនមែនលើសពីតម្លៃយោងនៃទ្រព្យសកម្មក្រោយដករំលស់លើទ្រព្យកម្មប្រើ និងអរូបីប្រសិនបើមិន មានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់។

(ច) ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

ក្រុមហ៊ុន ត្រូវបានតម្រូវឱ្យដាក់ប្រាក់តម្កល់ជាការធានាអាជីវកម្ម ដែលរក្សាទុកនៅធនាគារជាតិនៃកម្ពុជា (“NBC”) ដែលជាការតម្រូវរបស់ ន.ម.ក. ស្របតាមប្រកាសលេខ ០០១/១៨គ.ម.ក./ប្រ.ក. ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មមូលបត្រ និងស្របតាមប្រកាស លេខ ០០៣/១៨ គ.ម.ក./ប្រ.ក. ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការ គ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ដែលចេញដោយនិយ័តកម្មមូលបត្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រាក់តម្កល់នេះ មិនមានការប្រាក់ឡើយ ហើយមិនមែនសម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម ប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ ហើយប្រាក់តម្កល់នេះនឹងបង្វិលជូនក្រុមហ៊ុនវិញ ក្នុងករណីដែលក្រុមហ៊ុន ស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា។

ប្រាក់តម្កល់តាមបទប្បញ្ញត្តិ ត្រូវបានកត់ត្រាតាមថ្លៃដើម ដកសំវិធានធនឱនភាពនៃតម្លៃ ប្រសិនបើមាន។

(ឆ) អត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់រង្វាន់ និងអត្ថប្រយោជន៍និយោជិតរយៈពេលខ្លីផ្សេងៗ ត្រូវបានធ្វើការបង្ករ ទុកនិងត្រូវបានទទួលស្គាល់ជាចំណាយក្នុងឆ្នាំនៅពេលនិយោជិតផ្តល់សេវាកម្មពាក់ព័ន្ធ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ឆ) អត្ថប្រយោជន៍និយោជិត (ត)

(ii) គម្រោងមូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនបង់វិភាគទានប្រចាំខែ សម្រាប់ប្រាក់សោធននិវត្តន៍កាតព្វកិច្ច ដល់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាគម្រោងរបបសន្តិសុខសង្គមដែលគ្រប់គ្រងដោយសាធារណៈសម្រាប់សោធននិវត្តន៍នៅកម្ពុជា។ ក្រុមហ៊ុនមិនមានកាតព្វកិច្ចទូទាត់បន្ថែមទៀតទេ នៅពេលដែលវិភាគទានត្រូវបានបង់រួចរាល់។ វិភាគទាននេះត្រូវបានទទួលស្គាល់ថាជាការចំណាយអត្ថប្រយោជន៍របស់និយោជិតនៅពេលដែលពួកគេ ដល់កាលកំណត់។

មូលនិធិសោធននិវត្តន៍ គឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុន និងនិយោជិត។ ការចូលរួមទាំងនេះមានប្រសិទ្ធភាព ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ហើយការចូលរួមទាំងនេះត្រូវបង់ជារៀងរាល់ខែទៅបេឡាជាតិរបប សន្តិសុខសង្គម។ សម្រាប់រយៈពេល ៥ឆ្នាំដំបូងការចូលរួមនៃមូលនិធិត្រូវបានកំណត់ចំនួន ៥% (ចាប់ពី ៥០០.០០០ រៀល ទៅ ១.២០០.០០០ រៀល) ដែលត្រូវបង់ចំនួន ២% ដោយក្រុមហ៊ុន និងចំនួន ២% ដោយ និយោជិត។

(iii) អត្ថប្រយោជន៍ការងាររយៈពេលវែង

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈដល់និយោជិតចន្លោះពី ១.០០០ ដុល្លារអាមេរិក រហូតដល់ ៥.០០០ ដុល្លារអាមេរិក អាស្រ័យលើលំដាប់តួនាទីរបស់អ្នកគ្រប់គ្រង។

បុគ្គលិកមានតំណែងជាអ្នកគ្រប់គ្រង មានសិទ្ធិទទួលបានអត្ថប្រយោជន៍ដែលបានផ្តល់ឱ្យនៅពេលដែល ពួកគេបានធ្វើការចាប់តាំងពីកាលបរិច្ឆេទនៃការតែងតាំង នៅក្នុងមុខតំណែងជាគ្រប់គ្រងបានរយៈពេល ពីរឆ្នាំជាប់ៗគ្នា ហើយការវាយតម្លៃលទ្ធផលការងាររបស់ពួកគេមានកម្រិតខ្ពស់ (ឧទាហរណ៍៖ ពិន្ទុនៃការ វាយតម្លៃស្មើនឹង ឬខ្ពស់ជាង ៧០០ និងគ្មានលិខិតព្រមាន)។ ពួកគេនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ ដោយស្វ័យប្រវត្តិនៅថ្ងៃដំបូងនៃឆ្នាំទី៣ របស់ពួកគេ។

បំណុលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ច អត្ថប្រយោជន៍និយោជិតនៅចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយប្រើវិធីសាស្ត្រឥណទាន តាមឯកតាព្យាករណ៍។ តម្លៃបច្ចុប្បន្ន ត្រូវបានកំណត់ដោយធ្វើអប្បបរមាការទូទាត់នាពេលអនាគតដែល បានប៉ាន់ស្មាន ដោយយោងទៅលើអត្រាការប្រាក់នៃប្រាក់បញ្ញើមានកាលកំណត់ សម្រាប់រយៈពេល៣ឆ្នាំ ដោយសារសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍មានរយៈពេល ៣ឆ្នាំ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ឆ) អត្ថប្រយោជន៍និយោជិត (ត)

(iii) អត្ថប្រយោជន៍ការងាររយៈពេលវែង (ត)

ប្រាក់បំណាច់អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុននឹងផ្តល់ជូននិយោជិត នូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ និយោជិតដែលបម្រើការងារចាប់ពី ១ខែ ដល់ ៦ខែ (មិនរាប់ បញ្ចូល រយៈពេលសាកល្បងការងារ) គិតត្រឹមខែមិថុនា ឬខែធ្នូ នឹងទទួលបានប្រាក់បំណាច់អតីតភាព ការងារចំនួន ៧,៥ថ្ងៃ។
- ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ៖ និយោជិតដែលបម្រើការងារក្រោមកិច្ចសន្យាមានថេរវេលា មិនកំណត់ហើយបម្រើការងារចាប់ពី១ខែ ដល់ ៦ខែ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ នឹងទទួលបានប្រាក់ បំណាច់អតីតភាពការងារស្មើនឹង ៣ថ្ងៃ ហើយក្នុងករណីបម្រើការងារលើសពី ៦ខែ នឹងទទួលបាន ១៥ថ្ងៃ។ ប្រាក់បំណាច់អតីតភាព មិនត្រូវលើសពី ៦ខែ នៃប្រាក់ឈ្នួលសុទ្ធសាធ គិតជាមធ្យមតាម ឆ្នាំនីមួយៗ ដែលបានបង់ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ប៉ុន្តែមិនត្រូវលើសពី ១៥៦ថ្ងៃឡើយ។ ប្រាក់បំណាច់នឹងត្រូវទូទាត់នៅក្នុង ខែមិថុនា និងខែធ្នូនៃឆ្នាំនីមួយៗ។

បំណុលប្រាក់បំណាច់នេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចត្រូវទូទាត់ប្រាក់រំលឹកអតីតភាព ការងារនាការបរិច្ឆេទរាយការណ៍ដោយប្រើវិធីសាស្ត្រឥណទានតាមឯកតាព្យាករណ៍ដើម្បីប៉ាន់ស្មានតម្លៃ អត្ថប្រយោជន៍ចុងក្រោយរបស់ក្រុមហ៊ុន ដែលនិយោជិតត្រូវទទួលបានចំពោះសេវាកម្មរបស់ពួកគេនៅក្នុង ពេលបម្រើការងារ ចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៨។ ក្រុមហ៊ុនបែងចែកប្រាក់បំណាច់រំលឹកអតីតភាព ការងារទៅតាមថេរវេលាដែលត្រូវទូទាត់ប្រាក់បំណាច់នេះ។ កាតព្វកិច្ចនេះកើតឡើងនៅពេលនិយោជិត បម្រើការងារដើម្បីទទួលបាននូវប្រាក់បំណាច់រំលឹកអតីតភាពការងារ ដែលក្រុមហ៊ុនរំពឹងថានឹងត្រូវទូទាត់ នៅកាលបរិច្ឆេទរាយការណ៍នាពេលអនាគត។

តម្លៃបច្ចុប្បន្នប្រាក់បំណាច់រំលឹកអតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បហារប្រាក់ដែលត្រូវទូទាត់ នាពេលអនាគត ហើយប្រើអត្រាការប្រាក់បញ្ញើមានកាលកំណត់ចំនួន ៥ឆ្នាំ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ជ) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចផ្លូវច្បាប់នាពេលបច្ចុប្បន្ន ឬកាតព្វកិច្ចប្រយោលដែលកើតពីលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ដែលទំនងជាតម្រូវឱ្យក្រុមហ៊ុនចំណាយធនធានដើម្បីធ្វើការដោះស្រាយ និងទូទាត់កាតព្វកិច្ចទាំងនោះហើយចំនួនទឹកប្រាក់នោះអាចប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធនត្រូវបានកត់ត្រាទៅជាលំហូរចេញនៃធាតុណាមួយដែលស្ថិតនៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចតែមួយនោះ មានចំនួនតិចតួចក៏ដោយ។

សំវិធានធនត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃចំណាយដែលរំពឹងថាត្រូវទូទាត់កាតព្វកិច្ចនោះដោយប្រើអត្រាប្រចាំប្រចាំបញ្ចប់ការវាយតម្លៃបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់។

(ឈ) ប្រាក់ចំណូល

ការទទួលស្គាល់ប្រាក់ចំណូលតាម ស.វ.ហ.អ.ក ១៥ ចំណូលពីកិច្ចសន្យារបស់អតិថិជន

ប្រាក់ចំណូល ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានបំពេញ និងត្រូវបានទទួលស្គាល់ដោយអតិថិជនថាបានបញ្ចប់។ ចំណូលត្រូវបានវាស់វែងផ្អែកលើតម្លៃតបស្នងដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាអតិថិជន។ ក្រុមហ៊ុនទទួលស្គាល់ចំណូលនៅពេលផ្ទេរការគ្រប់គ្រងទំនិញ និងសេវាកម្មឱ្យអតិថិជន។

សភាព និងពេលវេលានៃការបំពេញកាតព្វកិច្ច រួមទាំងលក្ខខណ្ឌទូទាត់សំខាន់ៗ

ក្រុមហ៊ុនផ្តល់សេវាជាឈ្មួញជើងសាមូលបត្រទៅឱ្យអតិថិជនរបស់ខ្លួន។ ថ្លៃសេវាត្រូវបានទទួលស្គាល់ជាទូទៅនៅពេលសេវាកម្មត្រូវបានផ្តល់ឱ្យទាំងស្រុង។ ការទូទាត់ត្រូវបានធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ (T+២) ពីកាលបរិច្ឆេទជូញដូរ។

(ញ) ចំណូលការប្រាក់

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ដ) ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនវាយតម្លៃថា មានឬមិនមានកិច្ចសន្យាជួល។ កិច្ចសន្យាជួលកើតមានឡើងប្រសិនបើកិច្ចសន្យានោះមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យ ក្នុងរយៈពេលកំណត់មួយជាមួយនឹងការសងត្រលប់។

ភតិសន្យារយៈពេលខ្លី និងភតិសន្យាមានតម្លៃទាប

ភតិសន្យារយៈពេលខ្លីគឺជាកិច្ចសន្យាភតិសន្យានាការបរិច្ឆេទចាប់ផ្តើមដែលមានភតិសន្យាមានរយៈពេល ១២ខែ ឬតិចជាងនេះ។ ភតិសន្យាដែលមានជម្រើសទិញមិនមែនជាភតិសន្យារយៈពេលខ្លីឡើយ។ ភតិសន្យាទ្រព្យសកម្មមូលដ្ឋានមិនមានលក្ខណៈគ្រប់គ្រាន់ជាភតិសន្យា ដែលមានតម្លៃទាប ប្រសិនបើលក្ខណៈនៃទ្រព្យសកម្មនោះនៅពេលមានទ្រព្យសកម្មថ្មីជាធម្មតាទ្រព្យសកម្មនោះមិនមែនជាភតិសន្យាតម្លៃទាប។ ក្រុមហ៊ុនបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យាសម្រាប់ភតិសន្យានៃទ្រព្យសកម្មមានតម្លៃទាប និងភតិសន្យារយៈពេលខ្លី។ ក្រុមហ៊ុនទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងភតិសន្យាទាំងនេះជាការចំណាយលើមូលដ្ឋានថេរក្នុងរយៈពេលនៃភតិសន្យា។

(ថ) ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត លើកលែងធាតុដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលសម្រេចផ្សេងៗ ឬក្នុងរបាយការណ៍មូលធន។

ពន្ធប្រចាំឆ្នាំ

ពន្ធប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថាត្រូវបង់លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ជាមួយនឹងនិយ័តភាពណាមួយលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ទៅលើភាពលម្អៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ថ) ពន្ធលើប្រាក់ចំណូល (ត)

ពន្ធពន្យារ (ត)

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់សម្រាប់ការខាតបង់លើពន្ធ និងភាពលម្អៀងជាបណ្តោះអាសន្នដែលអាចកាត់កងបាន តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាចប្រើប្រាស់បាន។ ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានត្រួតពិនិត្យនៅរាល់កាលបរិច្ឆេទរាយការណ៍ ហើយត្រូវបានកាត់បន្ថយ ក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍ពន្ធដែលពាក់ព័ន្ធដែលអាចនឹងប្រើប្រាស់បាន។ ការកាត់បន្ថយនេះនឹងត្រូវកត់ត្រាបញ្ជ្រាសនៅពេលដែលលក្ខខណ្ឌនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានភាពប្រសើរឡើងវិញ។

ពន្ធពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធដែលរំពឹងថានឹងប្រើទៅលើភាពលម្អៀងជាបណ្តោះអាសន្នដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីលទ្ធផលដែលក្រុមហ៊ុនរំពឹងថា (នៅកាលបរិច្ឆេទរាយការណ៍) នឹងបានទទួលមកវិញ ឬការកាត់កងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលអាចកាត់កងគ្នាបានលុះត្រាតែបានបំពេញលក្ខខណ្ឌមួយចំនួន។

៤. ស្តង់ដារថ្មី ឬស្តង់ដារដែលបានកែតម្រូវ ឬការបកស្រាយ

(ក) ស្តង់ដារថ្មី និងវិសោធនកម្មដែលបានអនុម័តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

វិសោធនកម្មខាងក្រោម គឺមានប្រសិទ្ធភាពសម្រាប់កាលបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៖

- ការធ្វើចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី ឬរយៈពេលវែង (វិសោធនកម្មទៅលើ CIAS ១)
- បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់ (វិសោធនកម្មទៅលើ CIFRS ១៦)
- ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មទៅលើ CIAS ៧ និង CIFRS ៧)
- កិច្ចព្រមព្រៀងបំណុលរយៈពេលវែង (វិសោធនកម្មទៅលើ CIAS ១)

វិសោធនកម្មទាំងនេះចំពោះស្តង់ដារគណនេយ្យនៃ ស.រ.ទ.ហ.អ.ក ផ្សេងៗមានប្រសិទ្ធភាពតាមច្បាប់សម្រាប់កាលបរិច្ឆេទរាយការណ៍ដែលចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

វិសោធនកម្មទាំងនេះមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៤. ស្តង់ដារថ្មី ឬស្តង់ដារដែលបានកែតម្រូវ ឬការបកស្រាយ (ត)

(ខ) ស្តង់ដារវិសោធនកម្ម និងការបកស្រាយទៅលើស្តង់ដារដែលមានស្រាប់ ដែលមិនទាន់មានប្រសិទ្ធភាព

នាការបរិច្ឆេទនៃការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ស្តង់ដារគណនេយ្យថ្មីមួយចំនួន ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព ស្តង់ដារ និងវិសោធនកម្មទៅលើស្តង់ដារដែលមានស្រាប់ និងការបកស្រាយត្រូវបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ។

ស្តង់ដារ និងវិសោធនកម្មផ្សេងទៀតដែលមិនទាន់មានប្រសិទ្ធភាព និងមិនទាន់បានអនុវត្តជាមុនដោយក្រុមហ៊ុនរួមមាន៖

- កង្វះខាតលទ្ធភាពក្នុងការផ្លាស់ប្តូរ (វិសោធនកម្មទៅលើ CIAS ២១)
- វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មទៅលើ CIFRS ៩ និង ៧)
- CIFRS ១៨ ការបង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- CIFRS ១៩ ក្រុមហ៊ុនបុគ្គលិកដែលមិនមានគណនេយ្យភាពសាធារណៈ៖ ការលាតត្រដាង

ការធ្វើវិសោធនកម្មទាំងនេះ មិនត្រូវបានរំពឹងទុកថានឹងបង្កឱ្យមានផលប៉ះពាល់សំខាន់ៗទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទនៃការអនុវត្តដំបូងនោះទេ។

៥. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរតាមអត្រាប្តូរប្រាក់ចុងគ្រានាកាលបរិច្ឆេទរបាយការណ៍។ របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានបង្ហាញជាប្រាក់រៀលដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាមធ្យមប្រចាំឆ្នាំសម្រាប់ការិយបរិច្ឆេទរបាយការណ៍។ លម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណនេះ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ក្រុមហ៊ុន ប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការដូចខាងក្រោម៖

		អត្រាចុងគ្រា	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ដុល្លារអាមេរិក =	៤.០២៥រៀល	៤.០៧១រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១ដុល្លារអាមេរិក =	៤.០៨៥រៀល	៤.១១០រៀល

ការប្តូររូបិយប័ណ្ណទាំងនេះ មិនគួរបកស្រាយថាជាតួលេខសម្រាប់បង្ហាញ ដូចតួលេខជាប្រាក់ដុល្លារអាមេរិកដែលបានប្តូរ ឬអាចប្តូរ ឬនឹងត្រូវបានប្តូរទៅជាប្រាក់រៀលនៅពេលអនាគត តាមអត្រាប្តូរប្រាក់ដែលបានបង្ហាញខាងលើ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ(ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៦. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

អនុលោមតាមប្រការ ២៣ នៃប្រកាសលេខ ០០១/១៨ គ.ម.ក./ប្រ.ក. ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មមូលបត្រ តម្រូវឱ្យក្រុមហ៊ុនដាក់ប្រាក់តម្កល់ធានាអាជីវកម្ម ចំនួន ១.០០០.០០០.០០០ (មួយប៊ីលាន) រៀល ក្នុងគណនីរបស់ ន.ម.ក. ដែលរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជា ដើម្បីធ្វើអាជីវកម្មជាលម្អិតជើងសាមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន ១៥០.០០០.០០០ (មួយរយហាសិបលាន) រៀល ដែលស្មើនឹង ១៥ (ដប់ប្រាំ) ភាគរយនៃមូលធនអប្បបរមា សម្រាប់ក្រុមហ៊ុន ដែលមានមូលធនអប្បបរមា ១.០០០.០០០.០០០ (មួយប៊ីលាន) រៀល ក្នុងគណនីរបស់ ន.ម.ក. នៅធនាគារ ជាតិ នៃ កម្ពុជា ដើម្បីបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងប្រកាសលេខ ០០៣/១៨ គ.ម.ក./ប្រ.ក. ចុះ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម។ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុនបានទទួលការអនុញ្ញាតជាផ្លូវការធ្វើជាក្រុមហ៊ុនចែកចាយលក់ ទិញត្រលប់មកវិញ ឬទូទាត់សង ពី ន.ម.ក.។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រាក់តម្កល់ធានាអាជីវកម្ម ដែលរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជា មានចំនួន ១.១៥០.០០០.០០០ (មួយពាន់មួយរយហាសិបលាន) រៀល។ ប្រាក់តម្កល់តាមបទប្បញ្ញត្តិមិន ទទួលបានការប្រាក់ឡើយ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

៧. ប្រាក់បញ្ញើប្រកបដោយហានិភ័យ

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
អនុប្បបត្តិ ម.ក.				
ថ្លៃដើម				
គិតត្រឹមថ្ងៃទី១ ខែមករា	១៥.២៣៣	៦២.២២៧	១៥.២៣៣	៦២.៧១៤
ការទិញបន្ថែម	១៥.៣១៨	៦២.៣៦០	-	-
ការលុបចោល	(១៥.២៣៣)	(៦២.០១៤)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៩១៨)	-	(៤៨៧)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១៥.៣១៨	៦១.៦៥៥	១៥.២៣៣	៦២.២២៧
ដកៈ លំដាប់បង្គរ				
គិតត្រឹមថ្ងៃទី១ ខែមករា	១០.៤៤៦	៤២.៦៧២	៤.៥៦២	១៨.៧៨១
រំលស់ក្នុងការិយបរិច្ឆេទ	៤.៩៦៥	២០.២១៣	៥.៨៨៤	២៤.១៨៣
ការលុបចោល	(១៥.២៣៣)	(៦២.០១៤)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៥៥)	-	(២៩២)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១៧៨	៧១៦	១០.៤៤៦	៤២.៦៧២
សរុបសរុប				
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១៥.១៤០	៦០.៩៣៩	៤.៧៨៧	១៩.៥៥៥

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ(ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

	គ្រឿងសង្ហារឹម គ្រឿង បំពាក់ និងបរិក្ខារ		សរុប		
	ការិយាល័យ	បរិក្ខារកុំព្យូទ័រ	យានយន្ត		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ឆ្នាំ២០២៤					
ផ្ទៃដី					
នាថ្ងៃទី ១ ខែមករា	១៥.០៧៤	១៥៨.៦១៥	-	១៧៣.៦៨៩	៧០៩.៥២០
ការទិញបន្ថែម	៣.១០០	២.៨៣០	៧៤.៥០០	៨០.៤៣០	៣២៧.៤៣១
ការលក់ចេញ/ការលុបចោល	(៥.៧៥៨)	(១.២៣៣)	-	(៦.៩៩១)	(២៨.៥៦០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(១៣.៨០១)
នាថ្ងៃទី ៣១ ខែធ្នូ	១២.៤១៦	១៦០.២១២	៧៤.៥០០	២៤៧.១២៨	៩៩៤.៦៩០
ដកៈរំលស់បង្គុះ					
នាថ្ងៃទី ១ ខែមករា	១០.៤៤០	៥៦.៣៧៥	-	៦៦.៨១៥	២៧២.៩៤០
រំលស់ក្នុងការិយបរិច្ឆេទ	២.៩៤១	១៧.០៦៦	៨.៦៩៤	២៨.៧០១	១១៦.៨៥២
ការលក់ចេញ/ការលុបចោល	(៥.៥៦៦)	(១.២៣៣)	-	(៦.៧៩៩)	(២៧.៦៧៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៥.០១៧)
នាថ្ងៃទី ៣១ ខែធ្នូ	៧.៨១៥	៧២.២០៨	៨.៦៩៤	៨៨.៧១៧	៣៥៧.០៨៦
តម្លៃសរុប					
នាថ្ងៃទី ៣១ ខែធ្នូ	៤.៦០១	៨៨.០០៤	៦៥.៨០៦	១៥៨.៤១១	៦៣៧.៦០៤

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ(ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់កាលបរិច្ឆេទដែលបានបញ្ជាក់

៨. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	គ្រឿងសង្ហារឹម គ្រឿង បំពាក់ និងបរិក្ខារ			សរុប	
	ការិយាល័យ	បរិក្ខារកុំព្យូទ័រ	យានយន្ត	ដុល្លារអាមេរិក	ពាន់រៀល
ឆ្នាំ២០២៣	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់៥)
ផ្ទៃដី					
នាថ្ងៃទី១ ខែមករា	១៣.៨៤៤	៥៣.៧៤៧	-	៦៧.៥៩១	២៧៨.២៧២
ការទិញបន្ថែម	១.៦២៥	១០៤.៨៦៨	-	១០៦.៤៩៣	៤៣៧.៦៨៦
ការលក់ចេញ/ការលុបចោល	(៣៩៥)	-	-	(៣៩៥)	(១.៦២៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៤.៨១៥)
នាថ្ងៃទី៣១ ខែធ្នូ	១៥.០៧៤	១៥៨.៦១៥	-	១៧៣.៦៨៩	៧០៩.៥២០
ដកៈរំលស់បន្ត					
នាថ្ងៃទី១ ខែមករា	៨.២៩៨	៤៨.៦៦៩	-	៥៦.៩៦៧	២៣៤.៥៣២
រំលស់ក្នុងកាលបរិច្ឆេទ	២.៤២៩	៧.៧០៦	-	១០.១៣៥	៤១.៦៥៥
ការលក់ចេញ/ការលុបចោល	(២៨៧)	-	-	(២៨៧)	(១.១៨០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(២.០៦៧)
នាថ្ងៃទី៣១ ខែធ្នូ	១០.៤២០	៥៦.៣៧៥	-	៦៦.៧៩៥	២៧២.៩៤០
តម្លៃយោង					
នាថ្ងៃទី៣១ ខែធ្នូ	៤.៦៣៤	១០២.២៤០	-	១០៦.៨៧៤	៤៣៦.៥៨០

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

៩ ពន្ធលើប្រាក់ចំណេញ

(ក) បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	៣២០	១.៣០៥	៦៨.៦៤៣	២៨២.៦០៣
ចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	២.០៨៨	៨.៥០០	៣៦.៩៤៧	១៥១.៨៥២
ពន្ធលើប្រាក់ចំណូលបានបង់	(២.១០៣)	(៨.៥៦១)	(១០៥.២៧០)	(៤៣២.៦៦០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៦)	-	(៤៩០)
នាថ្ងៃទី៣១ ខែធ្នូ	៣០៥	១.២២៨	៣២០	១.៣០៥

(ខ) ចំណាយពន្ធលើប្រាក់ចំណូល

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	២.០៨៨	៨.៥០០	៣៦.៩៤៧	១៥១.៨៥២
ពន្ធពន្យារ	១.៤០១	៥.៧០៤	១៨.១៧៦	៧៤.៧០៤
	៣.៤៨៩	១៤.២០៤	៥៥.១២៣	២២៦.៥៥៦

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

៩. ពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូល ដែលបានគណនាតាមអត្រាពន្ធតាមច្បាប់លើការចំណាយពន្ធលើប្រាក់ចំណូល ដូចដែលបានបង្ហាញក្នុងចំណេញ ឬខាត មានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
(ខាត)/ចំណេញមុនពន្ធលើប្រាក់ចំណូល	(១៣៩.៩១០)	(៥៦៩.៥៧៥)	៨៨.៩១៩	៣៦៥.៤៥៥
ពន្ធលើប្រាក់ចំណូលផ្អែកតាមអត្រាពន្ធជាផ្លូវការ	-	-	១៧.៧៨៤	៧៣.០៩២
ផលប៉ះពាល់នៃចំណាយមិនអាចកាត់កងបាន(មិនជាប់ពន្ធ)	១.៤០១	៥.៧០៤	៣២.៦៧១	១៣៤.២៧៨
ពន្ធអប្បបរមា	២.០៨៨	៨.៥០០	៤.៦៦៨	១៩.១៨៦
	៣.៤៨៩	១៤.២០៤	៥៥.១២៣	២២៦.៥៥៦

ការគណនាចំណាយពន្ធលើប្រាក់ចំណូល គឺស្ថិតនៅក្រោមការពិនិត្យ និងអនុម័តចុងក្រោយរបស់អាជ្ញាធរពន្ធដារ។

(គ) ទ្រព្យសកម្មពន្ធពន្យារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	២៣.៦៨៦	៩៥.៣៣៦	២៥.០៨៧	១០២.៤៨០

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

៩. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ទ្រព្យសកម្មពន្ធពន្យារ (ត)

បម្រែបម្រួលក្នុងទ្រព្យសកម្មពន្ធពន្យារសុទ្ធក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	២៥.០៨៧	១០២.៤៨០	៤៣.២៦៣	១៧៨.១១៤
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(១.៤០១)	(៥.៧០៤)	(១៨.១៧៦)	(៧៤.៧០៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.៤៤០)	-	(៩៣០)
នាថ្ងៃទី៣១ ខែធ្នូ	២៣.៦៨៦	៩៥.៣៣៦	២៥.០៨៧	១០២.៤៨០

ទ្រព្យសកម្មពន្ធពន្យារ

ទ្រព្យសកម្ម/បំណុលពន្ធពន្យារដែលត្រូវបានកំណត់ដោយ៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សំវិធានធនលើការឈប់សម្រាកប្រចាំ				
ឆ្នាំដែលមិនបានប្រើ	១៦.១៣៣	៦៤.៩៣៥	១៥.០១៤	៦១.៣៣២
ការខាតបង់ពីឱនភាពតម្លៃលើ				
ទ្រព្យសកម្មហិរញ្ញវត្ថុ	៨.១០៩	៣២.៦៣៩	៩.១២៣	៣៧.២៦៧
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	៧.៩២៦	៣១.៩០២	៨.០៣៩	៣២.៨៣៨
សំវិធានធនលើអត្ថប្រយោជន៍				
បុគ្គលិក	២.១៩៨	៨.៨៤៧	១.៧៣៣	៧.០៨០
សំវិធានធនលើអត្ថប្រយោជន៍				
អភិវឌ្ឍន៍វិជ្ជាជីវៈ	១.៨៦៨	៧.៥១៩	៩០៤	៣.៦៩៣
ចំណេញ/(ខាត)ពីការប្តូររូបិយប័ណ្ណ				
ដែលមិនទាន់ទទួលស្គាល់				
ជាក់ស្តែង	១.០១៥	៤.០៨៥	(១.៨៩៨)	(៧.៧៥៣)
រំលស់	(១៣.៥៦៣)	(៥៤.៥៩១)	(៧.៨២៤)	(៣១.៩៧៧)
	២៣.៦៨៦	៩៥.៣៣៦	២៥.០៨៧	១០២.៤៨០

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១០. ប្រាក់បញ្ញើមានកាលកំណត់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ប្រាក់បញ្ញើមានកាលកំណត់	២.០៧០.៨០៧	៨.៣៣៤.៩៩៨	២.០៤០.៩៥៥	៨.៣៣៧.៣០១
ការប្រាក់ត្រូវទទួល	១៧.០៩៣	៦៨.៧៩៩	១៨.៩៤៥	៧៧.៣៩០
	២.០៨៧.៩០០	៨.៤០៣.៧៩៧	២.០៥៩.៩០០	៨.៤១៤.៦៩១
ដក សំវិធានធនលើការ				
ខាតបង់ពីឱនភាពនៃតម្លៃ	(៤០.៣៨០)	(១៦២.៥៣០)	(៤០.៦១៥)	(១៦៥.៩១២)
	២.០៤៧.៥២០	៨.២៤១.២៦៧	២.០១៩.២៨៥	៨.២៤៨.៧៧៩

ក្រុមហ៊ុន បានដាក់ប្រាក់បញ្ញើមានកាលកំណត់នៅក្រុមហ៊ុនមេ។ ប្រាក់បញ្ញើនេះមាន អត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ៥,៥០% ដល់ ៧,៥០% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៣៖ ៥,៥០% ដល់ ៧,៥០% ក្នុងមួយឆ្នាំ)។

១១. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ចំណាយបង់មុន	២៣.២៧៤	៩៣.៦៧៨	១៨.៨៦៧	៧៧.០៧២
គណនីត្រូវទទួលផ្សេងៗ	២១.២៣៨	៨៥.៤៨៣	១០.៨១០	៤៤.១៥៩
ប្រាក់បញ្ញើ	១.៤៥២	៥.៨៤៤	១.៤៥២	៥.៩៣១
	៤៥.៩៦៤	១៨៥.០០៥	៣១.១២៩	១២៧.១៦២

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

១២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សាច់ប្រាក់នៅធនាគារ-គណនីសន្សំ	៨.៤៩៣	៣៤.១៨៤	២៥១.២៨៩	១.០២៦.៥១៦
ដកសំវិធានធនលើការខាតបង់ពី				
ឱនភាពនៃតម្លៃ	(១៦៥)	(៦៦៤)	(៥.០០១)	(២០.៤២៩)
	៨.៣២៨	៣៣.៥២០	២៤៦.២៨៨	១.០០៦.០៨៧

គណនីសន្សំមានអត្រាការប្រាក់ ០,២០% ដល់ ១% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៣៖ ០,៧៥% ក្នុងមួយឆ្នាំ)។

ក្រុមហ៊ុនក៏រក្សាគណនីធនាគារមួយឈ្មោះថា “គណនីសាច់ប្រាក់អតិថិជន” នៅធនាគារ អេស៊ីលីដា គឺអិលស៊ី សម្រាប់ទទួលប្រាក់តម្កល់ពីអតិថិជន ដែលមានបំណងធ្វើការដូចជាក្នុងផ្សារមូលបត្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយគណនីនេះ មិនត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទេ ដោយយោងទៅតាមហេតុផលថាគណនីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់តែទទួលសាច់ប្រាក់ពីអតិថិជនតែប៉ុណ្ណោះ ហើយវាមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទេ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមតុល្យគណនីសាច់ប្រាក់អតិថិជនជាប្រាក់រៀលមានទឹកប្រាក់សរុបចំនួន ១២.៧១៨.៧៣៨.៨១៥ រៀល ប្រមាណជា ៣.១៥៩.៩៣៥ ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ ១៦.៧០៩.៧១៣.៨៨៤ រៀល ប្រមាណជា ៤.០៩០.៥០៥ ដុល្លារអាមេរិក) ហើយសមតុល្យគណនីសាច់ប្រាក់អតិថិជនជាប្រាក់ដុល្លារអាមេរិក មានចំនួន ១២០.៤៥៣ ដុល្លារអាមេរិក ប្រមាណជា ៤៨៤.៧៨៣.០៧៥ រៀល (ឆ្នាំ២០២៣៖ ២៨.៥៥៥ ដុល្លារអាមេរិក ប្រមាណជា ១១៦.៦៤៧.១៧៥ រៀល)។

១៣. ដើមទុន

ក្រុមហ៊ុនបានចុះបញ្ជីដើមទុនរបស់ខ្លួនចំនួន ៨.២៥០ លានរៀល (ស្មើនឹង ២.០១០.០០០ ដុល្លារអាមេរិក) ដោយបានបែងចែកជា ២.០៦០.០០០ ហ៊ុនដែលមានតម្លៃចារឹក ៤.០០០ រៀល (ស្មើនឹង ១ ដុល្លារអាមេរិក) ក្នុងមួយហ៊ុន។ ដើមទុនដែលបានចុះបញ្ជី ត្រូវបានទូទាត់រួចរាល់ដោយក្រុមហ៊ុនមេ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ដើមទុន	២.០១០.០០០	៨.០៤០.០០០	២.០១០.០០០	៨.០៤០.០០០

មិនមានការផ្លាស់ប្តូរនៅក្នុងភាគទុនិក និងរចនាសម្ព័ន្ធភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទឡើយ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

១៤. អត្ថប្រយោជន៍បុគ្គលិក

ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានកំណត់ដូចខាងក្រោម៖

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ប្រាក់បំណាច់អតីតភាពការងារ	(ក)	១០.៩៨៨	៤៤.២២៧	៨.៦៦៤	៣៥.៣៩២
អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ	(ខ)	៩.៣៨២	៣៧.៦០១	៤.៥១៩	១៨.៤៦១
		២០.៣៧០	៨១.៨២៨	១៣.១៨៣	៥៣.៨៥៣
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
បំណុលរយៈពេលខ្លី		៩.៣៩៩	៣៧.៨៣១	៥៤	២២១
បំណុលរយៈពេលវែង		១០.៩៨១	៤៣.៩៩៧	១៣.១២៩	៥៣.៦៣២
		២០.៣៨០	៨១.៨២៨	១៣.១៨៣	៥៣.៨៥៣

(ក) អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារដែលបានកំណត់ក្នុងឆ្នាំមានដូចខាងក្រោម៖

		ឆ្នាំ២០២៤		ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នៅថ្ងៃទី១ ខែមករា		៨.៦៦៤	៣៥.៣៩២	៧.៦៧៨	៣១.៦១០
ការបន្ថែម		២២.៩០៩	៩៣.២៦៣	២៣.១៧៩	៩៥.២៦៦
អត្ថប្រយោជន៍បានបង់		(២០.៥៨៥)	(៨៣.៨០២)	(២២.១៩៣)	(៩១.២១១)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៦២៦)	-	(២៧១)
នៅថ្ងៃទី៣១ ខែធ្នូ		១០.៩៨៨	៤៤.២២៧	៨.៦៦៤	៣៥.៣៩២

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៤. អត្ថប្រយោជន៍បុគ្គលិក (ត)

(ខ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

ក្រុមហ៊ុនបានអនុម័តនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីទូទាត់ផ្តាច់ចំនួនអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈទៅឱ្យបុគ្គលិកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈដែលបានកំណត់ក្នុងឆ្នាំមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នៅថ្ងៃទី១ ខែមករា	៤.៥១៩	១៨.៨៦១	-	-
ការបន្ថែម	៤.៨២៣	១៩.៦៣៨	៤.៥១៩	១៨.៥៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤៩៨)	-	(១១២)
នៅថ្ងៃទី៣១ ខែធ្នូ	៩.៣៤២	៣៧.៦០១	៤.៥១៩	១៨.៥៦១

១៥. គណនីបង្គរ និងគណនីត្រូវសងទៀងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ច្បាប់ឈប់សម្រាកប្រចាំឆ្នាំបង្គរ	៨០.៦៦៣	៣២៤.៦៦៩	៧៥.០៧០	៣០៦.៦៦១
ប្រាក់ចំណូលមិនទាន់ទទួលបាន	៣៩.៦៣១	១៥៩.៥១៥	៤០.១៩៥	១៦៤.១៩៧
គណនីបង្គរផ្សេងៗ	៧.៨៣១	២៩.៩០៩	៦.៧៨៥	២៧.៧១៦
ពន្ធត្រូវបង់	៤.១៥២	១៦.៧១២	៣.៧៦៥	១៥.៣៨០
	១៣២.២៧៧	៥៣០.៨០៥	១២៥.៨១៥	៥១៣.៩៥៤

១៦. ប្រតិបត្តិការ និងសមតុល្យរបស់សម្ព័ន្ធព្រាម

សម្ព័ន្ធព្រាម	ទំនាក់ទំនង
ធនាគារ អេស៊ីលីដា ភីអិលស៊ី	ក្រុមហ៊ុនមេ
ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុននានាដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ
គណៈគ្រប់គ្រងសំខាន់ៗ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ គឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និងទំនួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងការត្រួតពិនិត្យសកម្មភាពនានារបស់ក្រុមហ៊ុន។ បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុនរួមមានអភិបាលទាំងអស់ និងអគ្គនាយក-អគ្គនាយិការបស់ក្រុមហ៊ុន។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

១៦. ប្រតិបត្តិការ និងសមតុល្យរបស់សម្ព័ន្ធព្យាគី (ត)

ប្រតិបត្តិការខាងក្រោមនេះ ត្រូវបានធ្វើឡើងជាមួយសម្ព័ន្ធព្យាគី។

(ក) ចំណូលការប្រាក់ពីក្រុមហ៊ុនមេ

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ចំណូលការប្រាក់	១៤៩.០៤៩	៦០៦.៧៧៨	១៦៤.២០១	៦៧៤.៨៦៦

(ខ) កម្រៃសេវា និងចំណាយជូនក្រុមហ៊ុនមេ

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
កម្រៃសេវារបស់ក្រុមប្រឹក្សាភិបាល	៤.៧០០	១៩.៣១៧	៣.២០០	១៣.១៥២
សេវាធនាគារ	៩៦៧	៣.៩៧៤	៥២២	២.១៤៥
	៥.៦៦៧	២៣.២៩១	៣.៧២២	១៥.២៩៧

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	១៧៦.៦១០	៧១៨.៩៧៩	១៧៨.៦៤៣	៧៣៤.២២៣
អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង	៤៦.៣១៥	១៨៨.៥៤៨	៤៣.៦៧៥	១៧៩.៥០៤
	២២២.៩២៥	៩០៧.៥២៧	២២២.៣១៨	៩១៣.៧២៧

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

១៦. ប្រតិបត្តិការ និងសមតុល្យរបស់សម្ព័ន្ធព្យាបាល (ត)

(ឃ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
គណនីសន្សំ (កំណត់សម្គាល់១២)	៨.៤៩៣	៣៤.១៨៤	២៥១.២៨៩	១.០២៦.៥១៦
ប្រាក់បញ្ញើមានកាលកំណត់ (កំណត់សម្គាល់ ១០)	២.០៧០.៨០៧	៨.៣៣៤.៩៩៨	២.០៤០.៩៥៥	៨.៣៣៧.៣០១
ការប្រាក់ត្រូវទទួល (កំណត់សម្គាល់ ១០)	១៧.០៩៣	៦៨.៧៩៩	១៨.៩៤៥	៧៧.៣៩០
	<u>២.០៩៦.៣៩៣</u>	<u>៨.៤៣៧.៩៨១</u>	<u>២.៣១១.១៨៩</u>	<u>៩.៤៤១.២០៧</u>

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ

(ក) ការចាត់ថ្នាក់គណនេយ្យ និងតម្លៃសមស្រប

ក្រុមហ៊ុនមិនធ្វើការបង្ហាញអំពីព័ត៌មាននៃតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុនោះទេ ព្រោះសមតុល្យរបស់វាគឺប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របរបស់ទ្រព្យសកម្មនោះ។

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(i) សេចក្តីសង្ខេប

ក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យ ដែលកើតពីឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យទីផ្សារ

កំណត់សម្គាល់នេះ ត្រូវបានបង្ហាញព័ត៌មានអំពីហានិភ័យក្រុមហ៊ុនក្នុងប្រភេទនៃហានិភ័យនីមួយៗ ដូចខាងលើ គោលបំណង គោលនយោបាយ និងដំណើរការរបស់ក្រុមហ៊ុនដើម្បីវាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីដា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ii) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុប្រសិនបើអតិថិជន ឬដៃគូពាណិជ្ជកម្មមិនបំពេញតាមកាតព្វកិច្ចដែលមានចែងនៅក្នុងកិច្ចសន្យា។

អ្នកគ្រប់គ្រងមានគោលនយោបាយឥណទានហើយការប្រឈមរបស់ក្រុមហ៊ុនទៅនឹងហានិភ័យឥណទានត្រូវបានត្រួតពិនិត្យដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ការវាយតម្លៃឥណទាន ត្រូវបានធ្វើឡើង ចំពោះគ្រប់អតិថិជនទាំងអស់ដែលមានឥណទានលើចំនួនកំណត់។ ក្រុមហ៊ុនមិនតម្រូវឱ្យមានទ្រព្យបញ្ចាំសម្រាប់ទ្រព្យសកម្មទេ។

គ្មានការផ្ដោតសំខាន់ទៅលើហានិភ័យឥណទានទេ។ ការប្រឈមអតិបរមាទៅនឹងហានិភ័យឥណទាន គឺបានបង្ហាញតាមតម្លៃយោងនៃទ្រព្យសកម្មនីមួយៗក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

(iii) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមិនអាចបំពេញកាតព្វកិច្ចទាក់ទងនឹងបំណុលហិរញ្ញវត្ថុ ដែលត្រូវទូទាត់ដោយប្រើសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុ។ គោលដៅរបស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល គឺធានាការរក្សាកម្រិតទ្រព្យសកម្មងាយស្រួលឱ្យបាន គ្រប់គ្រាន់ទាំងក្នុងពេលធម្មតា ឬមានបញ្ហាដោយមិនមានការកើតឡើងនូវការខាតបង់ដែលមិនអាចទទួលយកបាន ឬហានិភ័យដែលប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យសាច់ប្រាក់ងាយស្រួល និងរក្សាកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលឱ្យបានគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន និងដើម្បីបន្ថយផលប៉ះពាល់នៃការប្រែប្រួលនូវលំហូរសាច់ប្រាក់។

ការប្រឈមនូវហានិភ័យសាច់ប្រាក់ងាយស្រួល

តារាងខាងក្រោមនេះ គឺជាកាលវេសន្តនៃអនិស្សន្ធបំណុលហិរញ្ញវត្ថុដែលនៅសល់ នាការបរិច្ឆេទរាយការណ៍។ ចំនួននេះ គឺចំនួនដុល និងមិនអប្បបរមា និងរួមមានការបង់ប្រាក់ប៉ាន់ស្មាន និងមិនបញ្ចូលកិច្ចព្រមព្រៀងកាត់កង។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(iii) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

		លំហូរ សាច់ប្រាក់	៦ខែ	
	តម្លៃយោង	តាមកិច្ចសន្យា	ប្រតិបត្តិ	៦ - ១២ខែ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឆ្នាំ២០២៤				
គណនីបង្គរនិងគណនីត្រូវសងផ្សេងៗ	៨៨.០៩៤	៨៨.០៩៤	៧.២០៧	៨០.៨៨៧
ស្មើនឹងពាន់រៀល(កំណត់សម្គាល់៥)	៣៥៤.៥៧៨	៣៥៤.៥៧៨	២៩.០០៨	៣២៥.៥៧០
ឆ្នាំ២០២៣				
គណនីបង្គរនិងគណនីត្រូវសងផ្សេងៗ	៨១.៨៥៥	៨១.៨៥៥	៦.៥៧៥	៧៥.២៨០
ស្មើនឹងពាន់រៀល(កំណត់សម្គាល់៥)	៣៣៤.៣៧៧	៣៣៤.៣៧៧	២៦.៨៥៩	៣០៧.៥១៩

(iv) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការប្រែប្រួលតម្លៃទីផ្សារដូចជាអត្រាប្តូរប្រាក់អត្រាការប្រាក់ដែលប៉ះពាល់ដល់ចំណូល ឬតម្លៃនៃការកាន់កាប់នូវឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យនូវការផ្ទុះឡើងហានិភ័យទីផ្សារក្នុងកម្រិតមួយទទួលយកបានខណៈពេលដែលផ្តល់មកវិញនូវចំណូលជាអតិបរមា។

ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុនមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តនោះទេ ដោយសារប្រតិបត្តិការភាគច្រើនរបស់ក្រុមហ៊ុនត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិកដែលជាប្រភេទរូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(iv) ហានិភ័យទីផ្សារ (ត)

ហានិភ័យអត្រាការប្រាក់

ការប្រឈមទៅនឹងហានិភ័យការប្រាក់របស់ក្រុមហ៊ុនពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលមានការប្រាក់។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានការប្រាក់

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការប្រាក់រួមមានប្រាក់បញ្ញើនៅធនាគារ។ អត្រាការប្រាក់ និងកាលកំណត់នៃសមតុល្យធនាគារ ត្រូវបានបង្ហាញនៅកំណត់សម្គាល់លេខ១០ និងលេខ១២។ គ្មានបំណុលហិរញ្ញវត្ថុដែលមានការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ទេ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ (រួមបញ្ចូលការប្រាក់ និងសំវិធានធនលើការខាតបង់ពី ឱន ភាពតម្លៃសុទ្ធ)	២.០៥៥.៨៨៨	៨.២៧៤.៧៨៧	២.២៦៥.៥៧៣	៩.២៥៤.៨៦៦

ការវិភាគលើហានិភ័យលំហូរសាច់ប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ក្រុមហ៊ុនពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ។ ដូច្នេះការវិភាគលើហានិភ័យលំហូរសាច់ប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានរៀបចំឡើយ។

(គ) ការគ្រប់គ្រងហានិភ័យដើមទុន

គោលបំណងរបស់ក្រុមហ៊ុននៅពេលគ្រប់គ្រងដើមទុន គឺដើម្បីការពារសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីផ្តល់ជូនភាគទុនិកនូវអត្ថប្រយោជន៍ផ្សេងៗ និងអត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធដទៃទៀតក្នុងគោលបំណងរក្សានូវរចនាសម្ព័ន្ធដើមទុនឱ្យមានស្ថិរភាព និងកាត់បន្ថយចំណាយ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនមានដើមទុនសរុបចំនួន ៨.២៤០.០០០.០០០ រៀល (សមមូល ២.០១០.០០០ ដុល្លារអាមេរិក) ហើយមិនមានបំណុលពីភាគីណាមួយ ព្រមទាំងបានបំពេញតាមលក្ខខណ្ឌដើមទុនអប្បបរមាចំនួន ៦.០០០.០០០.០០០ រៀល (សមមូល ១.៥០០.០០០ ដុល្លារអាមេរិក)។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

(គ) ការគ្រប់គ្រងហានិភ័យដើមទុន (ត)

លើសពីនេះទៅទៀតក្រោមបទបញ្ជារបស់និយ័តកម្មមូលបត្រកម្ពុជា ក្រុមហ៊ុនត្រូវរក្សាអនុបាតដើមទុនសុទ្ធ ១៥០% នៃដើមទុនចុះបញ្ជី។ ដើមទុនសុទ្ធ និងអនុបាតដើមទុនសុទ្ធរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហាញនៅក្នុងតារាងខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ដើមទុនសុទ្ធ				
ទ្រព្យសកម្មរយៈពេលខ្លីសរុប (*)	២.៣៦៥.០១៤	៩.៥១៩.១៨១	២.៥៧៣.៧៦២	១០.៥១៣.៨១៧
បំណុលសរុប	(១៥២.៥១២)	(៦១៣.៨៦១)	(១៣៩.៣១៨)	(៥៦៩.១១២)
	<u>២.២១២.៥០២</u>	<u>៨.៩០៥.៣២០</u>	<u>២.៤៣៤.៤៤៤</u>	<u>៩.៩៤៤.៧០៥</u>
កម្រិតដើមទុនដែលបានកំណត់				
(ខ្ពស់ជាងកន្លះ១)				
៥% នៃមូលធនភាគទុនិក (ក)	១២១.៦១៣	៤៨៩.៤៩១	១២៨.៧៨៣	៥២៦.០៧៧
១០% នៃបំណុលខាងក្រៅសរុប (ខ)	១៥.២៥១	៦១.៣៨៦	១៣.៩៣២	៥៦.៩១១
កម្រិតដើមទុនដែលបានកំណត់	<u>១២១.៦១៣</u>	<u>៤៨៩.៤៩១</u>	<u>១២៨.៧៨៣</u>	<u>៥២៦.០៧៧</u>
អនុបាតដើមទុនសុទ្ធ	<u>១.៨១៩%</u>	<u>១.៨១៩%</u>	<u>១.៨៩០%</u>	<u>១.៨៩០%</u>

(*) រួមបញ្ចូលសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើមានកាលកំណត់ (លើកលែងការប្រាក់ត្រូវទទួល និងសំវិធានធនលើឱនភាពនៃតម្លៃ) និងប្រាក់តម្កល់តាមបទប្បញ្ញត្តិ។

ក្រុមហ៊ុនមូលបត្រ អេស៊ីស៊ីជា ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៨. យថាភាពលើពន្ធ

ពន្ធដារ គឺជាកម្មវត្ថុនៃការពិនិត្យឡើងវិញ និងការសង្កេតដោយភ្នាក់ងារពន្ធដារផ្សេងៗជាច្រើន ដែលមានសមត្ថកិច្ចក្នុងការដាក់ពិន័យធ្ងន់ធ្ងរ និងពិន័យលើការប្រាក់។ ជាញឹកញាប់ការបកស្រាយខុសៗគ្នាជាច្រើនទៅលើប្រតិបត្តិការដែលកើតមាននោះឡើងក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។

កត្តាទាំងនេះហើយដែលអាចធ្វើឱ្យមានហានិភ័យពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្លាំងជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងមានការជឿជាក់ថា ខ្លួនបានធ្វើសំវិធានធនបំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធរបស់ខ្លួន។ ទោះបីយ៉ាងនេះក្តីសមត្ថកិច្ចពន្ធដារក៏ព្រមទាំងអាចមានការបកស្រាយខុសៗគ្នា ហើយអាចធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តចាប់តាំងពីពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម។

១៩ ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទនៃរបាយការណ៍

ពុំមានការកែតម្រូវ ឬព្រឹត្តិការណ៍មិនបានកែតម្រូវសំខាន់ៗណាមួយ បានកើតឡើងនៅចន្លោះកាលបរិច្ឆេទរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុញ្ញាតលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះដែលតម្រូវឱ្យមានការកែតម្រូវ ឬការបង្ហាញដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

២០ សេចក្តីអនុម័តទៅលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

អេស៊ីស៊ីដា

ACLEDA SECURITIES



ករិយាល័យកណ្តាល ៖ ផ្ទះទី ៥ អគារអេស៊ីស៊ីដាលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទូរស័ព្ទ ៖ ០៩៣ ៧២៣ ៣៨៨ / ៩៩៩ ៩៧៧

info@acledasecurities.com.kh /

www.acledasecurities.com.kh

